



សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
 Université Royale de Droit et des Sciences Économiques
 Royal University of Law and Economics



សាលាបញ្ចប់ការសិក្សា

**ការវិនិច្ឆ័យចោលការណ៍ហិរញ្ញវត្ថុរបស់
 គណៈកម្មាធិការ វឌ្ឍនៈអាស៊ី ចំកាត់ (ABA)**

ស្រាវជ្រាវពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣

ស្រាវជ្រាវដោយ៖

និស្សិតឈ្មោះ កញ្ញា **សែន គីមសាវណ្ណី**
 កញ្ញា **ស៊ីម បញ្ញាដារីយ៉ា**

ថ្នាក់បរិញ្ញាបត្រ **គណនេយ្យ**

ជំនាន់ទី ១៨

ណែនាំដោយ៖

លោក **ឡាយ ប៊ែនហុន**

ឆ្នាំចូលសិក្សា ២០១៩

ឆ្នាំសរសេររបាយការណ៍ ២០២៣

អារម្ភកថា

យើងខ្ញុំបានចំណាយពេលវេលាដ៏មានតម្លៃរយៈពេលបួនឆ្នាំ ដើម្បីសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលបានធ្វើឲ្យយើងខ្ញុំ បានទទួលនូវចំណេះដឹងយ៉ាងច្រើនតាមរយៈការបង្ហាត់បង្រៀន បណ្តុះបណ្តាល ដោយយកចិត្តទុកដាក់ពីលោក និង លោកស្រី សាស្ត្រាចារ្យតាមមុខវិទ្យាដោយលោកបានព្យាយាមផ្ទេរនូវចំណេះដឹង និងបទពិសោធន៍ទាំងឡាយដែលពួកគាត់បានជួបប្រទះកន្លងមកដល់រូបនាងខ្ញុំ ជាពិសេសសិស្សនិស្សិតទាំងអស់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនេះតែម្តង។

ជាក់ស្តែងដើម្បី បញ្ចប់ការសិក្សាដោយជោគជ័យ សាកលវិទ្យាល័យតម្រូវឲ្យនិស្សិតធ្វើការស្រាវជ្រាវ ដើម្បីសរសេររបាយការណ៍ ឬ សារណាបញ្ចប់ការសិក្សារបស់ខ្លួន ក៏ដូចជាផ្តល់ឱកាសឲ្យនិស្សិតយកទ្រឹស្តីទៅអនុវត្តផ្ទាល់ក្នុងការងារជាក់ស្តែងផងដែរ។ ហើយដើម្បីសម្រេចបានសៀវភៅសារណាមួយនេះឡើងនាងខ្ញុំបានជ្រើសយកធនាគារ ABA សម្រាប់ធ្វើជាប្រធានបទក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុដែលទទួលបានការណែនាំពីសាស្ត្រាចារ្យណែនាំនឹងការផ្តល់យោបល់ល្អៗពីសាស្ត្រាចារ្យដឹកនាំ។ ហើយប្រធានបទ"ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារABA "លើកយកមកសិក្សានេះ គឺយើងចង់ដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារលទ្ធភាពទូទាត់បំណុល ប្រសិទ្ធភាព ទ្រព្យសកម្ម និងលទ្ធភាពស្វែងរកប្រាក់ចំណេញរបស់ធនាគារដោយយកឆ្នាំ២០២០និងឆ្នាំ២០២២មកធ្វើការវិភាគ។ យើងខ្ញុំមានក្តីរំពឹងថាសៀវភៅសារណាមួយនេះនឹងក្លាយជាឯកសារសម្រាប់ប្តូរៗនិស្សិតជំនាន់ក្រោយដែលសិក្សាលើមុខជំនាញផ្នែកសេដ្ឋកិច្ច ជាពិសេសនិស្សិតដែលសិក្សាលើមុខជំនាញគណនេយ្យនេះតែម្តងសម្រាប់ផ្តល់ឲ្យពួកគេនូវគំនិត ក៏ដូចជាធ្វើជាគំរូក្នុងការសរសេរសៀវភៅសារណាដល់ពួកគេផងដែរ។

ជាចុងក្រោយ យើងខ្ញុំសង្ឃឹមថាកិច្ចការស្រាវជ្រាវមួយនេះនឹងអាចទុកជាសម្មិទ្ធផលដល់ប្តូរៗជំនាន់ក្រោយ ព្រមទាំងសិស្សានុសិស្សផ្សេងៗដែលចាប់អារម្មណ៍ក្នុងវិស័យមួយនេះ ទោះបីជាការសិក្សាមួយនេះ ពិតជាមានចំណុចខ្វះខាតនិងពុំមានលក្ខណៈគ្រប់ជ្រុងជ្រោយពេញលេញខ្លះក៏ដោយ ក៏ក្រុមយើងខ្ញុំនៅតែសង្ឃឹមថានិស្សិតជំនាន់ក្រោយព្រមទាំងសាធារណៈជនគ្រប់គ្នាដែលអានសៀវភៅមួយនេះនឹងទទួលបាននូវអារម្មណ៍ប្លែករួមទាំងចំណេះដឹងផ្សេងៗ ដោយក្តីអនុគ្រោះចំពោះកំហុសខុសឆ្គងនានា ដែលកើតមានឡើងដោយអចេតនា ង។

សេចក្តីថ្លែងអំណរគុណ

ក្នុងនាមយើងខ្ញុំឈ្មោះ សែន គឹមសារដ្ឋី និង ស៊ុយ បញ្ញាជាលីយ៉ា ជានិស្សិតថ្នាក់បរិញ្ញាបត្រ គណនេយ្យ ជំនាន់ទី១៨ ថ្នាក់ A4A1 ឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំសិក្សា២០២៣ ដែលបានសិក្សាស្រាវជ្រាវលើប្រធានបទ “ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA)”។ សូមសម្តែងនូវសេចក្តីគោរព និងការដឹងគុណដល់បុគ្គលសំខាន់ៗដូចខាងក្រោម៖

លោកឪពុក និង អ្នកម្តាយ ដែលជាអ្នកមានគុណយ៉ាងធំធេងរបស់យើងខ្ញុំ ដោយបានលះបង់នូវកម្លាំង កាយនិងចិត្តក្នុងការចិញ្ចឹមបីបាច់ថែរក្សាអប់រំទូន្មានប្រៀនប្រដៅកូនឲ្យគោរពប្រតិបត្តិតាមគន្លងធម៌។ ពោលគឺ លោកទាំងទ្វេបានផ្តល់នូវម្លប់ដ៏ត្រជាក់ ព្រហ្មវិហារធម៌ទាំងបួនតាំងពីកូនបានចាប់កំណើតរហូតដល់បច្ចុប្បន្ន ជាពិសេសលោកទាំងពីរបានជួយទំនុកបម្រុងគ្រប់បែបយ៉ាង ដើម្បីឲ្យកូនបានសិក្សាមានចំណេះ ដឹងជ្រៅជ្រះ រហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រដោយជោគជ័យយ៉ាងត្រចះត្រចង់នេះ។

ឯកឧត្តមសាកលវិទ្យាធិការ សាកលវិទ្យាធិការរង ព្រីទ្ធិបុរស និងព្រីទ្ធិបុរសរងដែលបានផ្តល់ឱកាស ដល់យើងខ្ញុំ និងមិត្តនិស្សិតដទៃទៀតក្នុងការសិក្សា ក៏ដូចជាឱកាសក្នុងការស្រាវជ្រាវ បង្កើនចំណេះដឹងឲ្យ កាន់តែស៊ីជម្រៅថែមទៀត។ លោកគ្រូសាស្ត្រចារ្យ ឡាយ ប៉េងហុង ដែលលោកតែងតែចំណាយទាំងកម្លាំង កាយ ចិត្តក្នុងការពន្យល់ណែនាំ តម្រង់ទិស និងផ្តល់ជាអនុសាសន៍ដ៏ល្អក្លោះក្លាយសម្រាប់ក្រុមនាងខ្ញុំ។ បើ គ្មានការយកចិត្តទុកដាក់ពីសំណាក់លោកគ្រូសាស្ត្រចារ្យនោះទេ យើងខ្ញុំពិតជាមិនអាចសម្រេចសារណាមួយ នេះបានយ៉ាងជោគជ័យបែបនេះទេ។

លោក និងលោកស្រីសាស្ត្រចារ្យនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចទាំងអស់ ពិសេសលោក និងលោកស្រីសាស្ត្រចារ្យផ្នែកគណនេយ្យ ដែលបានចំណាយពេលបង្ហាត់បង្រៀន ចែករំលែកនូវ បទពិសោធន៍ល្អៗទាំងក្នុងការសិក្សានិងក្នុងសង្គម។

ជាចុងបញ្ចប់ យើងខ្ញុំសូមគោរពជូនពរដល់គ្រប់បុគ្គលដែលបានរៀបរាប់ខាងលើនេះឲ្យមានសុខភាពល្អ និង ទទួលបានជោគជ័យទាំងក្នុងវិស័យការងារ និងគ្រួសារ។

មាតិកា

១. លំនាំបញ្ហានៃការស្រាវជ្រាវ	១
២. ចំណោទបញ្ហានៃការស្រាវជ្រាវ	២
៣. គោលបំណងនៃការស្រាវជ្រាវ	២
៤. ទំហំនិងដែនកំណត់នៃការស្រាវជ្រាវ	២
៥. សារៈសំខាន់នៃការស្រាវជ្រាវ	២
៦. វិធីសាស្ត្រនៃការស្រាវជ្រាវ	៣
៧. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ	៤

ជំពូកទី១

ការរំលឹកទ្រឹស្តី

១.១ និយមន័យរបស់របាយការណ៍ហិរញ្ញវត្ថុ	៦
១.២ ប្រភេទនៃរបាយការណ៍ហិរញ្ញវត្ថុ	៦
១.២.១. របាយការណ៍លទ្ធផល	៧
១.២.២. តារាងតុល្យការ	៨
១.២.៣. របាយការណ៍លំហូរសាច់ប្រាក់	៩
១.២.៤. របាយការណ៍មូលធនម្ចាស់	១០
១.៣. ចរិកលក្ខណៈផ្នែកគុណវុឌ្ឍនៃព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ	១១
១.៤. អត្ថប្រយោជន៍ក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ	១២
១.៥. ការឈ្នួលយល់ពីឧបករណ៍ប្រើប្រាស់ក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ	១៤

១.៥.១. ការវាយតម្លៃតាមជួរឈរ ឬការវិភាគលើទំហំរួម	១៤
១.៥.១.១. ការវាយតម្លៃតាមជួរឈរទៅលើរបាយការណ៍លទ្ធផល	១៤
១.៥.១.២. ការវាយតម្លៃតាមជួរឈរទៅលើតារាងតុល្យការ	១៥
១.៥.២. ការវិភាគតាមជួរដេក ឬ ការវិភាគបែបប្រៀបធៀប	១៥
១.៥.៣. ការវិភាគអនុបាត	១៥
១.៥.៣.១. អនុបាតផលិតភាពនៃប្រាក់ចំណេញ (Profitability Ratio)	១៦
១.៥.៣.២. អនុបាតសមត្ថភាពក្នុងការប្រើប្រាស់ទ្រព្យសកម្ម (Asset Utilization Ratio)	១៧
១.៥.៣.៣. អនុបាតសមត្ថភាពទូទាត់បំណុលរយៈពេលខ្លី (Short-term Solvency Ratio).....	១៨
១.៥.៣.៤. អនុបាតសមត្ថភាពទូទាត់បំណុលរយៈពេលវែង (Long-term Solvency Ratio)	១៩

ជំពូកទី២

ស្ថានភាពទូទៅរបស់សហគ្រាស

២.១. ស្ថានភាពទូទៅ	២២
២.១.១. ប្រវត្តិសង្ខេបរបស់សហគ្រាស	២២
២.១.២. សម្បត្តិផល និងបច្ចុប្បន្នភាពរបស់សហគ្រាស	២២
២.១.៣. ទីតាំងភូមិសាស្ត្រ និងលេខទូរស័ព្ទទំនាក់ទំនងជាមួយសហការី	២៤
២.២. សកម្មភាពអាជីវកម្មរបស់សហគ្រាស	២៦
២.២.១. ផលិតផល និងសេវាកម្ម	២៦
២.២.២. ដៃគូសហការណ៍របស់ធនាគារ	២៦
២.៣. សកម្មភាពអាជីវកម្មរបស់សហគ្រាស	២៧

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស.....	២៩
--	----

ជំពូកទី៣

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស

៣.១. របាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស	២៩
៣.១.១. របាយការណ៍លទ្ធផល	២៩
៣.១.២. តារាងតុល្យការ.....	៣០
៣.២. ការវិភាគទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស	៣១
៣.២.១. ការវិភាគតាមជួរឈរ ឬការវិភាគលើទំហំរួម.....	៣១
៣.២.១.១. ការវិភាគតាមជួរឈរទៅលើរបាយការណ៍លទ្ធផល	៣១
៣.២.១.២. ការវិភាគតាមជួរឈរទៅលើតារាងតុល្យការ	៣៤
៣.២.២. ការវិភាគតាមជួរដេក.....	៣៧
៣.២.២.១. ការវិភាគតាមជួរដេកទៅលើតារាងតុល្យការ	៤០
៣.២.៣. ការវិភាគតាមអនុបាត (Ratio Analysis)	៤២
៣.២.៣.១. អនុបាតផលត្រឡប់នៃទ្រព្យសកម្ម (Return on Assets Ratio)	៤២
៣.២.៣.២. អនុបាតផលត្រឡប់នៃមូលធន (Return on Equity Ratio)	៤៣
៣.២.៣.៣. អនុបាតមេគុណនៃមូលធនម្ចាស់ (Equity Multiplier Ratio)	៤៤
៣.២.៣.៤. អនុបាតផលធៀបនៃបំណុលនិងទ្រព្យសកម្ម (Debt-to-Asset Ratio).....	៤៥
៣.២.៣.៥. អនុបាតសមត្ថភាពក្នុងការទូទាត់ការប្រាក់ (Time Interest Earned)	៤៦
៣.២.៣.៦. អនុបាតប្រាក់ចំណេញដុល (Profit Margin)	៤៧

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍ ៥០

ឯកសារយោង

ឧបសម្ព័ន្ធ

បញ្ជីតារាង

តារាងទី១៖ ជាតារាងគំរូដែលបង្ហាញពីរបាយការណ៍លទ្ធផលរបស់ធនាគារ.....	៨
តារាងទី២៖ ជាតារាងគំរូដែលបង្ហាញពីតារាងតុល្យការរបស់ធនាគារ	១០
តារាងទី៣៖ ជាតារាងគំរូដែលបង្ហាញពីរបាយការណ៍លំហូរសាច់ប្រាក់របស់ធនាគារ.....	១១
តារាងទី៤៖ ជាតារាងគំរូដែលបង្ហាញពីរបាយការណ៍មូលធនម្ចាស់របស់ធនាគារ	១២
តារាងទី៥៖ របាយការណ៍លទ្ធផលរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ពីឆ្នាំ ២០២០-២០២២ ជាដុល្លារ... ៣១	
តារាងទី៦៖ ការវិភាគទៅលើធាតុសំខាន់ៗរបស់តារាងតុល្យការតាមជួរឈររបស់ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ ចន្លោះឆ្នាំ ២០២០-២០២២	៣៤
តារាងទី៧៖ ការវិភាគទៅលើធាតុសំខាន់ៗរបស់តារាងតុល្យការតាមជួរដេករបស់ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ ចន្លោះ ឆ្នាំ២០២០-២០២២	៣៧
តារាងទី៨៖ ការវិភាគជាភាគរយទៅលើអនុបាតផលត្រលប់នៃទ្រព្យសកម្មរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០២០-២០២២	៤២
តារាងទី៩៖ ការវិភាគជាភាគរយទៅលើអនុបាតផលត្រលប់នៃមូលធនរបស់ធនាគារ វឌ្ឍនៈ អាស៊ីចំកាត់ ចន្លោះឆ្នាំ ២០២០-២០២២.....	៤៣
តារាងទី១០៖ ការវិភាគជាភាគរយទៅលើអនុបាតមេគុណនៃមូលធនរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ចន្លោះឆ្នាំ ២០២០-២០២២.....	៤៤
តារាងទី១១៖ ការវិភាគជាភាគរយទៅលើអនុបាតមេគុណនៃមូលធនរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ចន្លោះឆ្នាំ ២០២០-២០២២.....	៤៥
តារាងទី១២៖ ការវិភាគជាភាគរយទៅលើអនុបាតអនុបាតសមត្ថភាពក្នុងការទូទាត់ការប្រាក់របស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០២០-២០២២	៤៦
តារាងទី១៣៖ ការវិភាគជាភាគរយទៅលើអនុបាតប្រាក់ចំណេញដុលនៃមូលធនរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ២០២០-២០២២	៤៧

បញ្ជីរូប

រូបភាពទី១៖ រូបភាពស្លាកសញ្ញារបស់ ធនាគារជាតិកាណាដា	២៣
រូបភាពទី២៖ រូបភាពស្លាកសញ្ញាក្នុងឆ្នាំ ២០២៣ របស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់.....	២៣
រូបភាពទី៣៖ រូបភាពរបស់សាខានៃ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់.....	២៤
រូបភាពទី៤៖ តារាងសាខាទាំងអស់និងលេខទូរស័ព្ទទំនាក់ទំនងរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់.....	២៥

សេចក្តីផ្តើម

សេចក្តីផ្តើម

១. លំនាំបញ្ជាក់នៃការស្រាវជ្រាវ

ប្រទេសកម្ពុជា ជាប្រទេសមួយដែលកំពុងតែអភិវឌ្ឍន៍ទៅលើវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម អាជីវកម្ម និងវិស័យនានាជាច្រើននាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ការនាំចេញនាំចូលផលិតផលនៅក្នុងស្រុកក្រៅស្រុក នោះក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យប្រទេសកម្ពុជាឈានទៅមុខបានមួយកម្រិតទៀតដោយយើង អាចសង្កេតឃើញបានថាក្រោយពីធ្លាក់ចុះកំណើនដោយសារជំងឺកូវីដ-១៩ សេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើង វិញ ដោយមានការទ្រទ្រង់ពីវិស័យនាំចេញដែលនៅតែមានភាពរឹងមាំដដែរ។ លើសពីនេះទៅទៀត គោល នយោបាយរូបិយវត្ថុរបស់ប្រទេសកម្ពុជាក៏នៅតែបន្តដើរតួយ៉ាងសំខាន់ ក្នុងការងើបឡើងវិញរបស់សេដ្ឋកិច្ចជាតិ ផងដែរ។ ដោយនៅក្នុងនោះយើងសង្កេតឃើញថា ជំនឿទុកចិត្តលើប្រព័ន្ធធនាគារនៅតែមានកម្រិតខ្ពស់ ហើយ កំណើនឥណទាននៅក្នុងស្រុកក៏នៅតែរក្សាបាននូវភាពរឹងមាំ ព្រមទាំងអត្រាប្តូរប្រាក់ក៏នៅតែមានស្ថិរភាពដដែរ ។¹ ជាការពិតណាស់ដើម្បីរក្សាភាពរីកចម្រើននិងជឿនលឿនមួយនេះឱ្យបានគង់វង្សទៅមុខនោះ គ្រប់វិស័យ ទាំងអស់ប្រាកដជាត្រូវសកម្មក្នុងការជួយយិតយោងគ្នាទៅវិញទៅមក។ ក្នុងនោះវិស័យមួយដែលយើងមិនអាច ខ្វះបាននោះគឺ វិស័យហិរញ្ញវត្ថុ ព្រោះវិស័យហិរញ្ញវត្ថុ អាចចាត់ជាសរសៃរណាមួយដ៏សំខាន់សម្រាប់ទ្រទ្រង់ សេដ្ឋកិច្ច ឬដំណើរការអាជីវកម្មជាដើម។ លើសពីនេះទៅទៀត វិស័យហិរញ្ញវត្ថុក៏បានឱ្យយើងយល់ដឹងយ៉ាង ទូលំទូលាយពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ព្រមទាំងចំណេះក្នុងការប្រើប្រាស់ដើម្បីឱ្យការសម្រេចចិត្តទៅលើការប្រើ ប្រាស់ធនធានហិរញ្ញវត្ថុរបស់យើងកាន់តែមានប្រសិទ្ធភាពខ្ពស់។

ព្រោះតែវិស័យហិរញ្ញវត្ថុអាចជួយសម្របសម្រួលក្នុងការសន្សំក៏ដូចជាការវិនិយោគ ទើបទាក់ទាញឱ្យមាន អ្នកវិនិយោគទុនបរទេសជាច្រើនបានមកបណ្តាក់ទុនទៅលើគ្រប់វិស័យនានាដែលមាននៅក្នុងប្រទេសកម្ពុជា ជា ពិសេសគឺវិស័យធនាគារ។ ហើយសព្វថ្ងៃនេះធនាគារដែលកំពុងតែទទួលបានការចាប់អារម្មណ៍ និងពេញចិត្តពី សំណាក់ប្រជាពលរដ្ឋនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺធនាគារ ABA ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនមួយ ដែលទទួលបានការគាំទ្រពេញនិយម ព្រមទាំងទទួលបានភាពល្បីល្បាញទូទាំងប្រទេស។ ធនាគារនេះមាន សេវាកម្មនិងផលិតផលជាច្រើនគួរជាទីចាប់អារម្មណ៍ដល់អ្នកប្រើប្រាស់ ព្រមទាំងផ្តល់នូវទំនុកចិត្ត និងភាព ងាយស្រួលក្នុងការតាមដានប្រព័ន្ធសាច់ប្រាក់ ឬប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនឱ្យល្អិតល្អន់ ជៀសវាងមានការបាត់បង់ ដោយប្រការណាមួយ ដោយសារតែការគ្រប់គ្រងហិរញ្ញវត្ថុពិតជាសំខាន់ណាស់ ព្រោះបើមានការធ្វេសប្រហែស

¹ <https://www.worldbank.org/km/country/cambodia/publication/cambodia-economic-update-december-2022-navigating-global-economic-headwinds> (ចូលទស្សនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣)

វាអាចបណ្តាលឱ្យយើងប្រឈមមុខជាមួយនិងវិបត្តិជាច្រើន ដូចជា ការក្លែងប្លែង ការបាត់បង់ប្រាក់កាសរហូតដល់អស់ពីខ្លួនក៏មាន។ ដោយមើលឃើញពីសារៈសំខាន់នៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ទើបក្រុមទាំងមូលសម្រេចចិត្តជ្រើសរើសយកប្រធានបទ **“ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ”** មកសិក្សាស្រាវជ្រាវ ដើម្បីទទួលបានយុទ្ធសាស្ត្ររួមទាំងចំណេះដឹងបន្ថែមផ្សេងៗទៀត ទុកធ្វើជាស្ថានសម្រាប់ដើរនៅក្នុងវិស័យមួយនេះឱ្យកាន់តែបានល្អល្អ។

២. ចំណោទបញ្ហានៃការស្រាវជ្រាវ

នៅក្នុងវិស័យហិរញ្ញវត្ថុជៀសមិនផុតពីមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនោះទេ អ៊ីចឹងហើយទោះបីជាមានក្រុមហ៊ុនធនាគារ ABA ការរីកចម្រើន ជឿនលឿននិងល្បីល្បាញទៅមុខកម្រិតណាក៏ដោយ ក៏ក្រុមហ៊ុននេះ នៅតែសម្បូរដៃគូប្រកួតប្រជែងគ្រប់ទីកន្លែង ដូចជាធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ និងធនាគារផ្សេងជាច្រើនទៀត ដែលតម្រូវឱ្យអង្គការទាំងមូលចេះធ្វើការបែងចែក និងមានវិធីសាស្ត្រក្នុងការលើកកម្ពស់ហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីឱ្យភាពលូតលាស់មួយនេះនៅតែល្អទៅមុខ។ ដូចនេះហើយក្នុងការសិក្សាស្រាវជ្រាវមួយនេះ ក្រុមយើងខ្ញុំចង់ដឹងថាតើស្ថានភាពហិរញ្ញវត្ថុ របស់ធនាគារ ABA មានចំណុចខ្លាំង ចំណុចខ្សោយត្រង់ណាខ្លះ និងមានយុទ្ធសាស្ត្របែបណាក្នុងវិឌ្ឍធនាគាររបស់ខ្លួនឱ្យបានល្អ។

៣. គោលបំណងនៃការស្រាវជ្រាវ

គោលបំណងជារួមក្នុងការសិក្សាស្រាវជ្រាវមួយនេះ គឺដើម្បីស្វែងយល់ពីវិធីសាស្ត្រនិងការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ក្នុងនោះមានគោលបំណងជាក់លាក់មួយចំនួនដូចខាងក្រោម៖

- សិក្សាពីស្ថានភាពទូទៅរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់
- ស្វែងយល់ពីយុទ្ធសាស្ត្រក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
- វាយតម្លៃលើលទ្ធផលនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
- រកចំណុចខ្លះខាតដែលបានមកពីការវិភាគ

៤. ទំហំនិងដែនកំណត់នៃការស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវនេះផ្តោតតែ ទៅលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ជាមួយនឹងទិន្នន័យបីឆ្នាំគឺ ២០២០ ដល់ ២០២២ នៃរបាយការណ៍តារាងតុល្យការ និងរបាយការណ៍លទ្ធផល។ ម្យ៉ាងទៀតការវិភាគរបាយការណ៍ហិរញ្ញវត្ថុ គឺយើងវិភាគទៅតាមជួរដេក ជួរឈរ និងតាមអនុបាតរបស់ធនាគារក្នុងឆ្នាំ ២០២០ ដល់ ២០២២។

៥. សារៈសំខាន់នៃការស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវអំពីការវិភាគរបាយការណ៍ហិរញ្ញវត្ថុនេះមានសារៈសំខាន់ទៅលើបុគ្គលជាច្រើនដូចជា៖

➢ ប្រយោជន៍ផ្ទាល់ខ្លួន

- ធ្វើឲ្យយើងខ្ញុំមានការយល់ដឹងកាន់តែទូលំទូលាយអំពីបញ្ហានិងស្ថានភាពប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារវឌ្ឍនៈអាស៊ីចំកាត់
- ដកស្រង់បទពិសោធន៍ការងារ និងទទួលបានទិន្នន័យជាក់ស្តែង

➢ ចំពោះគ្រឹះស្ថាន

- ធនាគារទទួលបាននូវព័ត៌មានអំពីកង្វះខាតរបស់ខ្លួន
- ធនាគារអាចតាមដាននូវព័ត៌មាននិងរបាយការណ៍ពីការបកស្រាយពីចលនានិងការប្រែប្រួលរបស់គណនីឬលទ្ធផលដែលបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុនិស្សិតជំនាន់ក្រោយអាចយកចំណុចល្អៗដើម្បីបំពេញចំណេះដឹងប្រើប្រាស់តាមតម្រូវការ
- អាចស្វែងយល់ពីការវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងអត្ថប្រយោជន៍នៃការវិភាគទាំងនេះ

➢ សម្រាប់ទុកជាឯកសារស្រាវជ្រាវបន្ថែមដល់ប្អូនៗនិស្សិតជំនាន់ក្រោយ

- ជួយឱ្យប្អូនៗជំនាន់ក្រោយងាយស្រួលក្នុងការស្វែងយល់ពីប្រធានបទនានាទាក់ទងនឹងហិរញ្ញវត្ថុ
- អាចឱ្យនិស្សិតជំនាន់ក្រោយយល់ដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមួយ ងាយស្រួលក្នុងការវិភាគ
- និងអាចផ្តល់ជាគន្លឹះទាក់ទងនឹងយុត្តិសាស្ត្រផ្នែកហិរញ្ញវត្ថុ ព្រមទាំងចំណុចខ្លាំង ចំណុចខ្សោយដែលធនាគារមួយអាចមាន។

៦. វិធីសាស្ត្រនៃការស្រាវជ្រាវ

ក. ប្រភពទិន្នន័យ

- របាយការណ៍ស្រាវជ្រាវនេះធ្វើឡើងដោយប្រើប្រាស់ទិន្នន័យទីពីរដែលជារបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលដកស្រង់ចេញពីគេហទំព័រដើម

https://www.ababank.com/fileadmin/user_upload/Annual_Reports/ABA_Bank_Annual_Report_2022-EN.pdf

ខ. ការវិភាគទិន្នន័យ

របាយការណ៍ស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយផ្អែកលើការវិភាគដូចជា៖

- ជួរឈរ (Common size/ Vertical Analysis)


- ជួរដេក (Horizontal Analysis)
- អនុបាទ (Ratio Analysis)

៧. របៀបវារៈនៃការស្រាវជ្រាវ៖

នៅក្នុងរបាយការណ៍ស្រាវជ្រាវនេះនឹងត្រូវបានរៀបចំតាមរចនាសម្ព័ន្ធដូចខាងក្រោម៖

- **សេចក្តីផ្តើម៖** រួមមានទំហំបញ្ហានៃការស្រាវជ្រាវ ចំណោទបញ្ហានៃការស្រាវជ្រាវ ទំហំ និងដែនកំណត់នៃការស្រាវជ្រាវ អត្ថប្រយោជន៍នៃការស្រាវជ្រាវ និងវិធីសាស្ត្រក្នុងការស្រាវជ្រាវ។
- **ជំពូកទី១ រំលឹកទ្រឹស្តី៖** បង្ហាញពីនិយមន័យនៃរបាយការណ៍ហិរញ្ញវត្ថុ ប្រភេទរបាយការណ៍ហិរញ្ញវត្ថុ ឧបការណ៍វិភាគរបាយការណ៍ហិរញ្ញវត្ថុ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមអនុបាទ និងអ្នកណាជាអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ។
- **ជំពូកទី២៖** ស្ថានភាពទូទៅរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់៖ រួមមានប្រវត្តិរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ការលក់ផលិតផល បេសកកម្ម និងទស្សនៈវិស័យ និងគោលនយោបាយនៃការបែងចែកភាគលាភ។
- **ជំពូកទី៣៖** ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់៖ បង្ហាញពីការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមអនុបាទដូចជា គ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ លទ្ធភាពសងបំណុលរយៈពេលខ្លី និងរយៈពេលវែង សម្ភារៈស្វែងរកប្រាក់ចំណេញ និងបង្ហាញពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ចន្លោះឆ្នាំ២០២០ទៅឆ្នាំ២០២១និងចន្លោះឆ្នាំ២០២១ទៅឆ្នាំ២០២២។
- **សេចក្តីសន្និដ្ឋាន និងអនុសាសន៍៖** គឺជាការវាយតម្លៃចំណុចវិជ្ជមាន និងអវិជ្ជមានមួយចំនួន តាមរយៈការសិក្សាស្រាវជ្រាវកន្លងមកនិងការផ្តល់អនុសាសន៍ទាក់ទងនឹងចំណុចខ្វះខាតរបស់ក្រុមហ៊ុន។

រចនាសម្ព័ន្ធនៃការស្រាវជ្រាវ



ជំពូកទី១
ការរំលឹកប្រទេស

ជំពូកទី១ ការរំលឹកទ្រឹស្តី

១.១ និយមន័យរបស់របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍មួយដែលបង្ហាញពីសកម្មភាពហិរញ្ញវត្ថុ និងដំណើរការរបស់អាជីវកម្ម។ របាយការណ៍នេះត្រូវបានគេប្រើប្រាស់ដើម្បីត្រួតពិនិត្យទៅលើស្ថានភាពហិរញ្ញវត្ថុ ដូចជាប្រភពចំណូលនាពេលអនាគតជាដើម។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយផ្អែកទៅតាមវិធីសាស្ត្រគណនេយ្យដោយមានន័យថាការរៀបចំរបាយការណ៍ហិរញ្ញវត្ថុពីផ្នែកទាំងស្រុងទៅលើការកត់ត្រាទិន្នន័យរបស់គណនេយ្យនៅក្នុងបណ្តាសៀវភៅផ្សេងៗ។ វាក៏បានឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយ ដូចជា ចំណូលចំណាយ បំណុល ទ្រព្យសកម្ម ទ្រព្យអសកម្ម លំហូរសាច់ប្រាក់ចេញ លំហូរសាច់ប្រាក់ចូល រួមទាំងចំណេញដុល។ល។ មិនតែប៉ុណ្ណោះ របាយការណ៍មួយនេះក៏បានបង្ហាញពីចំណុចខ្លាំង និង ចំណុចខ្សោយ ព្រមទាំងសក្តានុពលរបស់សហគ្រាសផងដែរ។³

១.២ ប្រភេទនៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុសំខាន់មាន៤របាយការណ៍ធំដូចជា៖

- របាយការណ៍លទ្ធផល (Income Statement) ជារបាយការណ៍ដែលពិពណ៌នាអំពី ផលចំណូល បន្ទុកចំណាយ និង ប្រាក់ចំណេញឬប្រាក់ខាតសរុបក្នុងអំឡុងពេលវេលាជាក់លាក់ណាមួយ។
- តារាងតុល្យការ (Balance Sheet) ជារបាយការណ៍ដែលរៀបរាប់ពីទ្រព្យសកម្ម បំណុល និង មូលធនម្ចាស់ក្នុងពេលវេលាជាក់លាក់ណាមួយ។
- របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flow) ជារបាយការណ៍ដែលបង្ហាញអំពីលំហូរសាច់ប្រាក់ចេញនិងសាច់ប្រាក់ចូលរបស់ក្រុមហ៊ុន ក្នុងពេលវេលាជាក់លាក់ណាមួយ។
- របាយការណ៍មូលធនម្ចាស់ (Statement of Retained Earning) គឺជារបាយការណ៍ ដែលរាយការណ៍អំពីបម្រែបម្រួលនៃទ្រព្យមូលធនម្ចាស់ ដែលប្រែប្រួលដោយសារតែប្រភពចំណូលឬប្រភពចំណាយ និងដោយសារតែកត្តាដកប្រាក់របស់វិនិយោគិនក្នុងពេលវេលាជាក់លាក់ណាមួយ។⁴

² <https://khemsarith.wordpress.com/2016/10/05> (ចូលទស្សនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣)

³ <https://khemsarith.wordpress.com> (ចូលទស្សនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣)

⁴ John J. Wild, Principles of Accounting [គោលការណ៍គណនេយ្យ], 4th Edition (The McGraw-Hill Company, Inc., 2008), P22-P24

១.២.១. របាយការណ៍លទ្ធផល

របាយការណ៍លទ្ធផល គឺជារបាយការណ៍មួយដែលបង្ហាញអំពីសកម្មភាពអាជីវកម្មរបស់សហគ្រាស និងប្រសិទ្ធភាពនៃប្រតិបត្តិការរបស់សហគ្រាសក្នុងពេលវេលាជាក់លាក់ណាមួយ។ របាយការណ៍នេះក៏បានបង្ហាញពី ភាពរីកចម្រើនឬលូតលាស់ដល់កម្រិតណាមួយរបស់សហគ្រាស ក្នុងរយៈពេលមួយឆ្នាំនៃប្រតិបត្តិការផងដែរ។ នៅក្នុងរបាយការណ៍នេះមានធាតុសំខាន់ៗមួយចំនួនដូចជា **ចំណាយ(Expense)** **ចំណូល(Revenue)** និង**ប្រាក់ចំណេញសុទ្ធឬប្រាក់ខាតបង់(Net Income/Net Loss)**⁵ ប្រសិនបើប្រតិបត្តិការនៅក្នុងសហគ្រាសត្រូវបានរកឃើញថាចំណាយមានចំនួនតូចជាងចំណូលនោះមានន័យថាសហគ្រាសនឹងទទួលបានប្រាក់ចំណេញសុទ្ធដែលហៅថា(Net Income) ឬអាចនឹងទទួលបានការខាតបង់ដែលហៅថា(Net Loss) នៅពេលដែលរកឃើញថាចំណាយមានចំនួនធំជាងចំណូលនោះ។

តារាងទី១៖ ជាតារាងគំរូដែលបង្ហាញពីរបាយការណ៍លទ្ធផលរបស់ធនាគារ

Sample, Inc.		
Income Statement		
For the Year Ended Dec 31, xxxx		
Revenue		
Interest income	xxx,xxx	
Interest expense	xxx,xxx	
Net interest income	xxx,xxx	
Non-interest income	<u>\$ xxx,xxx</u>	
Total Revenue:		<u>\$ xxx,xxx</u>
Expense		
Provision for loan losses	xxx,xxx	
Non-interest expense	xxx,xxx	
Total Expense	xxx,xxx	
Income before income taxes	xxx,xxx	
Income tax expense	xxx,xxx	
Net income		<u>\$ xxx,xxx</u>

⁵ <https://www.zoho.com/books/guides/what-is-an-income-statement.html> (ចូលទស្សនាថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២៣)

១.២.២. តារាងតុល្យការ

តារាងតុល្យការ គឺជាតារាងនៃផ្នែកមួយរបស់របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីស្ថានភាពហិរញ្ញវត្ថុដែលបានប្រែប្រួលទៅតាមពេលវេលាជាក់លាក់ណាមួយរបស់សហគ្រាស។ របាយការណ៍មួយនេះបានផ្តោតសំខាន់ទៅលើធាតុសំខាន់បី រួមមាន ទ្រព្យសកម្ម(Assets) ទ្រព្យអកម្ម ឬ បំណុល (Liabilities) និងទ្រព្យមូលធនម្ចាស់(Equity)។⁶ ទ្រព្យសកម្ម គឺជាធនធានឬទ្រព្យទាំងឡាយណាដែលត្រូវបានគេរំពឹងថាអាចផ្តល់ជាប្រយោជន៍សេដ្ឋកិច្ចដល់ម្ចាស់សាជីវកម្ម ឬ សហគ្រាសនាពេលអនាគត។ ទ្រព្យសកម្ម ត្រូវបានគេរាយការណ៍បានគេរាយការណ៍នៅលើតារាងតុល្យការរបស់ក្រុមហ៊ុនដែលត្រូវបានទិញឬបង្កើតដើម្បីបង្កើតតម្លៃរបស់ក្រុមហ៊ុន។ ចំណែកឯបំណុលវិញជាធនធានទាំងឡាយណាដែលនឹងធ្វើឱ្យផលប្រយោជន៍ក្រុមហ៊ុននាពេលអនាគតត្រូវបានកាត់បន្ថយ។ បំណុលនេះជាកាតព្វកិច្ចរបស់ក្រុមហ៊ុនដែលត្រូវសងត្រឡប់ទៅឱ្យម្ចាស់ដើមវិញនាពេលអនាគត វាអាចរួមបញ្ចូលទាំងចំនួនដែលជំពាក់លើប្រាក់កម្ចី ប្រាក់ឈ្នួល គណនីដែលត្រូវបង់ ពន្ធ និងបំណុលផ្សេងៗទៀត។ ចុងក្រោយគឺទ្រព្យមូលធនម្ចាស់ គឺជាទ្រព្យធន ប្រាក់ ឬមួយក៏ដើមទុនដែលបានវិនិយោគ ឬកាន់កាប់ដោយម្ចាស់ក្រុមហ៊ុន។ នៅលើតារាងតុល្យការ ភាពខុសគ្នារបស់បំណុលនិងទ្រព្យសកម្ម អាចវាយតម្លៃនិងបង្ហាញពីទ្រព្យមូលធនម្ចាស់ដែលក្រុមហ៊ុនមួយមាន។ តម្លៃភាគហ៊ុន ឬតម្លៃដែលត្រូវបានកំណត់ដោយអ្នកជំនាញក្នុងការវាយតម្លៃ ឬក៏វិនិយោគិននោះក៏អាចប្រើដើម្បីគណនាតម្លៃរបស់ទ្រព្យមូលធនម្ចាស់បានដែរ។⁷

⁶ zoho.com/books/guides/balance-sheet.html/amp (ចូលទស្សនាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៣)

⁷ ប៊ុន សុន្ទរា និងប៊ុនសុន្ទរដ្ឋ., [គណនេយ្យកម្រិតមធ្យម], (២០១៥). P80

តារាងទី២៖ ជាតារាងគំរូដែលបង្ហាញពីតារាងតុល្យការរបស់ធនាគារ

Sample, Inc.	
Balance sheet	
As of Dec 31, xxxx	
Asset	
Cash on hand	\$xxx,xxx
Balances sheet with NBC	xxx,xxx
Balances with other bank	xxx,xxx
Loans to customers	xxx,xxx
Investment Securities	xxx,xxx
Property and equipment	xxx,xxx
Right-of-use assets	xxx,xxx
Intangible assets	xxx,xxx
Deferred tax assets	xxx,xxx
Other assets	xxx,xxx
Total assets	\$xxx,xxx
Total Assets	
Liabilities and Equity	
Liabilities	
Deposits from bank and others	xxx,xxx
Deposit from customers	xxx,xxx
Debt securities in issue	xxx,xxx
Borrowings	xxx,xxx
Subordinated debts	xxx,xxx
Current tax liabilities	xxx,xxx
Other liabilities	xxx,xxx
Total Liabilities	
Equity	
Share capital	xxx,xxx
Regulatory reserves	xxx,xxx
Retained earnings	xxx,xxx
Currency translation differences	xxx,xxx
Total Liabilities and Equity	\$xxx,xxx

១.២.៣. របាយការណ៍លំហូរសាច់ប្រាក់

របាយការណ៍លំហូរសាច់ប្រាក់ គឺជារបាយការណ៍មួយដែលបង្ហាញពីលំហូរសាច់ប្រាក់ចេញ និងចូលរបស់ក្រុមហ៊ុនដែលកើតចេញពីប្រតិបត្តិការផ្សេងៗរបស់ក្រុមហ៊ុនឬសកម្មភាពអាជីវកម្ម នានាក្នុងកំឡុងពេលជាក់លាក់ណាមួយ។ របាយការណ៍លំហូរសាច់ប្រាក់ មានធាតុសំខាន់ៗក្នុង នោះចំនួនបីគឺ សកម្មភាពប្រតិបត្តិ សកម្មភាពវិនិយោគ និងសកម្មភាពហិរញ្ញប្បទាន។^៨

តារាងទី៣៖ ជាតារាងគំរូដែលបង្ហាញពីរបាយការណ៍លំហូរសាច់ប្រាក់របស់ធនាគារ

Sample, Inc.		
Statement of Cash Flow		
For the Year Ended Dec 31, 2020		
Cash flow from operating activities		
Cash receipts from revenue		xxx
Cash payments for expenses		(xxx)
Net cash provided by operating activities		xxx
Cash flow from investing activities		
Purchase of equipment		(xxx)
Cash flow from financing activities		
Investments by owner	xxx	
Drawing by owner	(xxx)	xxx
Net increase / Decrease in cash		xxx
Cash at the beginning of the period		xxx
Cash at the end of period		xxx

⁸ ក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ, ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិង មធ្យម, កែសម្រួល, (2013)

១.២.៤. របាយការណ៍មូលធនម្ចាស់

របាយការណ៍មូលធនម្ចាស់ ឬ របាយការណ៍ប្រាក់ចំណេញរក្សាទុក (Statement of Equity/ Statement of Retained Earning) ជារបាយការណ៍ដែលរាយការណ៍អំពីការផ្លាស់ប្តូរនៃទ្រព្យមូលធនម្ចាស់ នៅក្នុងក្រុមហ៊ុនពេលវេលាជាក់លាក់ណាមួយ។

តារាងទី៤៖ ជាតារាងគំរូដែលបង្ហាញពីរបាយការណ៍មូលធនម្ចាស់របស់ធនាគារ

Sample, Inc.	
Retained Earnings Statement	
For the Year Ended Dec 31, 2020	
Retained earning	
Net income for fiscal year 2020	xxx
Total	xxx
Dividends Deducted	(xxx)
Retained earnings, Dec.31	xxx

១.៣. ចរិតលក្ខណៈផ្នែកគុណវុឌ្ឍនៃព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ

ដើម្បីឱ្យរបាយការណ៍ហិរញ្ញវត្ថុមានគុណវុឌ្ឍគ្រប់គ្រាន់ អាចយកទៅប្រើប្រាស់បានតាមការចាំបាច់ និងតាមកាលៈទេសៈនោះ របាយការណ៍ហិរញ្ញវត្ថុនោះត្រូវតែមានចរិតលក្ខណៈមួយចំនួនដូចជាការរៀបរាប់ខាងក្រោមនេះ៖

- **ភាពអាចយល់បាន៖** ព័ត៌មានហិរញ្ញវត្ថុត្រូវតែអាចយល់បានយ៉ាងងាយស្រួលសម្រាប់អ្នកប្រើប្រាស់ដែលមានចំណេះដឹងសមហេតុផលអំពីសកម្មភាពអាជីវកម្មនិងសេដ្ឋកិច្ច។ នេះមានន័យថាព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវតែត្រូវបានបង្ហាញយ៉ាងច្បាស់ដោយមានព័ត៌មានបន្ថែមដែលមាននៅក្នុងលេខយោងជាចាំបាច់ដើម្បីជួយក្នុងការបំភ្លឺ។
- **ភាពពាក់ព័ន្ធ ឬ ភាពទាក់ទង៖** ព័ត៌មានហិរញ្ញវត្ថុត្រូវតែពាក់ព័ន្ធនឹងតម្រូវការក្នុងការសម្រេចចិត្តរបស់អ្នកប្រើប្រាស់ដែលជាករណីនៅពេលព័ត៌មានមានឥទ្ធិពលលើការសម្រេចចិត្តខាងសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។នេះអាចពាក់ព័ន្ធនឹងការបង្ហាញនូវព័ត៌មានដែលពាក់ព័ន្ធជាពិសេសឬព័ត៌មានដែលការលុបចោលឬភាពមិនត្រឹមត្រូវអាចជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់។
- **ភាពជឿជាក់៖** ព័ត៌មានហិរញ្ញវត្ថុត្រូវតែមិនមានកំហុសខាងសម្ភារៈនិងភាពលំអៀងវាមិនត្រូវច្រឡំឡើយ។ដូច្នេះព័ត៌មានត្រូវតែតំណាងឱ្យប្រតិបត្តិការនិងព្រឹត្តិការណ៍ដទៃទៀតដោយស្មោះត្រង់ឆ្លុះបញ្ចាំងពី

ខ្លឹមសារនៃព្រឹត្តិការណ៍ ហើយបង្ហាញដោយប្រុងប្រយ័ត្ននូវការប៉ាន់ស្មាននិងភាពមិនច្បាស់លាស់តាមរយៈ ការបង្ហាញឱ្យបានត្រឹមត្រូវ។

- **ភាពប្រៀបធៀប៖** ព័ត៌មានហិរញ្ញវត្ថុត្រូវតែអាចប្រៀបធៀបទៅនឹងព័ត៌មាន ដែលបានបង្ហាញសម្រាប់រយៈ ពេលគណនេយ្យផ្សេងទៀតដើម្បីឱ្យអ្នកប្រើប្រាស់អាចកំណត់និទ្ទាការ នៃការអនុវត្តក៏ដូចជាទីតាំង ហិរញ្ញវត្ថុរបស់អង្គការរាយការណ៍។
- **ភាពទុច្ចិសនីយម ៖** ការលាតត្រដាងព័ត៌មានហិរញ្ញវត្ថុត្រូវតែមិនត្រូវបានពន្យារពេលហួសហេតុពេកទេ។⁹
- **ភាពជាសារវន្ត៖** ជាភាពដែលមានប្រយោជន៍និងមានការទទួលខុសត្រូវប្រសិនបើមានការលុបចោល រឺ រាយការណ៍ខុស។
- **គោលការណ៍ប្រុងប្រយ័ត្ន៖** គឺជាភាពមិនប្រាកដប្រជាដែលកើតឡើងពីហេតុការណ៍ ឬ កាលៈទេសៈ ណាមួយដែលមិនអាចជៀសផុតបាន នឹងត្រូវទទួលស្គាល់ដោយការដាក់បង្ហាញអំពីប្រភេទនិងទំហំ នៃ ហេតុការណ៍ជាមួយកាលៈទេសៈទាំងនោះ ហើយក៏ត្រូវមានការប្រុងប្រយ័ត្នក្នុងការរៀបចំហិរញ្ញវត្ថុ ទាំងនោះឱ្យបានខ្ពស់។ គោលការណ៍ប្រុងប្រយ័ត្នទាំងនោះរួមមាន ការរួមបញ្ចូលនូវកំរិតនៃការប្រុង ប្រយ័ត្នមួយសំរាប់អនុវត្តការវិនិច្ឆ័យនានា ដែលត្រូវឱ្យធ្វើការប៉ាន់ស្មានដែលមិននូវក្រោមលក្ខខណ្ឌនៃ ភាពមិនប្រាកដប្រជា។
- **ភាពទាន់ពេលវេលា៖** គឺជាការដែលរបាយការណ៍ហិរញ្ញវត្ថុត្រូវតែដាក់បង្ហាញព័ត៌មានដែលមានឱ្យទាន់ ពេលវេលា ដើម្បីឱ្យព័ត៌មានដែលពាក់ព័ន្ធនឹងរបាយការណ៍ហិរញ្ញវត្ថុមានប្រសិទ្ធភាពនិងឥទ្ធិពល ទៅលើការសម្រេចចិត្តរបស់វិនិយោគិនឬអ្នកដែលចង់ប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនោះ។
- **តុល្យភាពរវាងអត្ថប្រយោជន៍និងចំណាយ៖** គឺជាអត្ថប្រយោជន៍ដែលបានមកពីព័ត៌មានគួរតែលើស ចំណាយនៅក្នុងការទទួលបានព័ត៌មាន។¹⁰

១.៤. អត្ថប្រយោជន៍ក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុពិតជាមានអត្ថប្រយោជន៍ណាស់មិនថានៅក្នុងអាជីវកម្ម ឬ ក្នុងសហគ្រាសណាមួយឡើយ ព្រោះវាផ្តល់ប្រយោជន៍ទាំងរយៈពេលវែងនិងរយៈពេលខ្លីទៅដល់សហគ្រាស រួមទាំងជួយ

⁹ <https://km.warbletoncouncil.org/informacion-financiera-2791#menu-2> ចូលទស្សនាថ្ងៃ (ចូលទស្សនាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៣)

¹⁰ ក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ, ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិង មធ្យម, កែសម្រួល, (2013)

ដល់ការយល់ដឹងស្ថានភាពផ្នែកហិរញ្ញវត្ថុ និងជួយដល់ការសម្រេចចិត្តប្រកបដោយការយល់ដឹង។ ការវិភាគនេះ ទៀតសោត ក៏បានផ្តល់នូវសារៈសំខាន់មួយចំនួនដូចខាងក្រោម៖

1. **ការអនុវត្តន៍ការវិភាគរបាយការណ៍ហិរញ្ញវត្ថុឱ្យបានទៀងទាត់៖** ការអនុវត្តន៍ការវិភាគរបាយការណ៍ហិរញ្ញវត្ថុឱ្យបានទៀងទាត់នេះអាចជួយក្នុងការកំណត់តំបន់ រឺផ្នែកដែលមានសក្តានុពលនៃការកែលម្អហើយក៏អាចជួយក្នុងការវាយតម្លៃក្នុងការវាយតម្លៃប្រតិបត្តិការហិរញ្ញវត្ថុ រួមទាំងការវាយតម្លៃនៃផលប៉ះពាល់ទៅលើការសម្រេចចិត្តទាក់ទងទៅនឹងហិរញ្ញវត្ថុរបស់អាជីវកម្ម។
2. **ការប្រើប្រាស់អនុបាតទៅលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុ៖** អនុបាតហិរញ្ញវត្ថុដែលមានដូចជា អនុបាតទៅលើប្រាក់ចំណេញ អនុបាតទៅលើសាច់ប្រាក់ងាយស្រួល និងអនុបាតទៅលើភាពដែលអាចសងបំណុលបាន អាចជួយក្នុងការយល់ដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់អង្គការ។ តាមរយៈការវិភាគអនុបាតទាំងនេះ អាចកំណត់ថាអាជីវកម្មដែលកំពុងបង្កើតនេះមានប្រាក់ចំណេញគ្រប់គ្រាន់ឬអត់ ហើយតើអាចមានសាច់ប្រាក់គ្រប់គ្រាន់ដើម្បីបំពេញកាតព្វកិច្ចប្រតិបត្តិការរបស់ខ្លួនដែលឬទេ? ហើយតើអាចមានទ្រព្យសកម្មគ្រប់គ្រាន់ដើម្បីរាប់រងបំណុលរបស់ខ្លួនដែលឬទេ?
3. **ការកំណត់និន្នាការ៖** ការវិភាគនិន្នាការនៅក្នុងទិន្នន័យរបាយការណ៍ហិរញ្ញវត្ថុអាចជួយក្នុងការកំណត់បញ្ហាសំខាន់ៗ និងឱកាសដែលអាចកើតមាន។ **ឧទាហរណ៍៖** ប្រសិនបើចំណូលរបស់ក្រុមហ៊ុនបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនោះ វាអាចនឹងបង្ហាញថាក្រុមហ៊ុនប្រហែលជាត្រូវរកសម្រួលយុទ្ធសាស្ត្ររបស់ខ្លួនសារជាថ្មី។
4. **ការវាយតម្លៃលទ្ធផលហិរញ្ញវត្ថុធៀបនិងដៃគូឧស្សាហកម្ម៖** ការវាយតម្លៃលទ្ធផលហិរញ្ញវត្ថុធៀប និងដៃគូឧស្សាហកម្មអាចជួយក្នុងការកំណត់អាជីវកម្មដែលមានភាពយឺតយ៉ាវ ព្រមទាំងតំបន់ណាដែលវាមានការដំណើរការប្រសើរជាង។ ព័ត៌មានទាំងអស់នេះអាចជួយក្នុងការកំណត់គោលដៅហិរញ្ញវត្ថុជាក់ស្តែង ព្រមទាំងអាចជួយក្នុងការបង្កើតយុទ្ធសាស្ត្រដើម្បីសម្រេចបាន។
5. **ការប្រើប្រាស់ឧបករណ៍ព្យាករណ៍៖** ឧបករណ៍ព្យាករណ៍អាចជួយក្នុងការទស្សន៍ទាយលទ្ធផលហិរញ្ញវត្ថុនាពេលអនាគតបាន និងកំណត់អត្តសញ្ញាណហានិភ័យដែលអាចកើតមាន។ ដោយប្រើឧបករណ៍ទាំងនេះ អាជីវកម្មអាចបង្កើតផែនការបន្ទាន់ និងធ្វើការសម្រេចចិត្តដែលមានព័ត៌មាន។

6. **ការស្វែងរកព័ត៌មានពីអ្នកដែលមានជំនាញ៖** ការស្វែងរកព័ត៌មានពីអ្នកដែលមានជំនាញពីផ្នែកវិភាគហិរញ្ញវត្ថុ គណនេយ្យករ ឬទីប្រឹក្សាផ្នែកហិរញ្ញវត្ថុអាចជួយក្នុងការអភិវឌ្ឍការវិភាគហិរញ្ញវត្ថុ និងកំណត់កន្លែងដែលមានសក្តានុពលនៃការកែលម្អឱ្យកាន់តែទូលំទូលាយ។¹¹

១.៥. ការឈ្នះឈ្នះលើឧបករណ៍ប្រើប្រាស់ក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

ការប្រើប្រាស់ឧបករណ៍សម្រាប់វិភាគរបាយការណ៍ហិរញ្ញវត្ថុអាចឱ្យយើងយល់ដឹងកាន់តែច្បាស់ពីស្ថានភាពរបស់ហិរញ្ញវត្ថុដើម្បីងាយស្រួលក្នុងការសម្រេចចិត្ត។ ឧបករណ៍សម្រាប់វិភាគរបាយការណ៍ហិរញ្ញវត្ថុមានច្រើនណាស់ តែក្នុងនោះឧបករណ៍ដែលគេនិយមក្នុងការប្រើប្រាស់ក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុមាន៣ គឺ **ការវាយតម្លៃតាមជួរឈរឬការវិភាគតាមទំហំរួម** (Common size. Vertical Analysis), **ការវាយតម្លៃតាមជួរដេក** (Horizontal Analysis) និង**ការវាយតម្លៃតាមអនុបាត** (Ratio Analysis) ។

១.៥.១. ការវាយតម្លៃតាមជួរឈរ ឬការវិភាគលើទំហំរួម

ការវាយតម្លៃតាមជួរឈរ ឬការវាយតម្លៃទៅលើទំហំនេះ គឺជាវិធីសាស្ត្រនៅក្នុងការប្រៀបធៀបមួយដោយការបង្ហាញពីផលធៀបនៃធាតុនីមួយៗ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទៅធៀបជាមួយនិងផលធៀបគោលណាមួយដែលមាននៅលើបន្ទាត់នោះ។ តាមរយៈការវិភាគនេះវាអាចជួយឱ្យយើងដឹងពីផលប៉ះពាល់ឬផលចំណេញដែលបង្កឡើងដោយធាតុនីមួយៗ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ វិធីសាស្ត្រនៅក្នុងការវិភាគមួយនេះអាចប្រើសម្រាប់យកមកវិភាគរបាយការណ៍ធំៗបីរួមមាន របាយការណ៍លទ្ធផល តារាងតុល្យការ ជាមួយនឹងរបាយការណ៍លំហូរសាច់ប្រាក់។¹²

១.៥.១.១. ការវាយតម្លៃតាមជួរឈរទៅលើរបាយការណ៍លទ្ធផល

ធាតុគោលនៅក្នុងរបាយការណ៍លទ្ធផលមានដូចជា ការលក់សរុប និងប្រាក់ចំណូលសរុប ហេតុដូចនេះហើយទើបនៅក្នុងរបាយការណ៍លទ្ធផល ការវាយតម្លៃតាមជួរឈរ ឬ ការវិភាគលើទំហំរួម ត្រូវបានប្រើជាអនុបាតសម្រាប់គណនាប្រាក់ចំណេញដែលបានមកពីប្រាក់ចំណូលរបស់ក្រុមហ៊ុន ក៏ដូចជាប្រាក់ចំណេញដុល រួមទាំងប្រាក់ចំណេញក្រោយពេលលក់។ ខាងក្រោមនេះ គឺជារូបមន្តនៃការវិភាគតាមជួរឈរទៅលើរបាយការណ៍លទ្ធផល៖

Common Size Analyze in% = (Each item in Income statements/Net revenue) X 100

¹¹ <https://www.linkedin.com/pulse/benefits-financial-analysis-qadeer-ahmed-cgma-cima-mba> ចូលទស្សនាថ្ងៃ (ចូលទស្សនាថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៣)

¹² <https://corporatefinanceinstitute.com/resources/accounting/common-size-analysis/> ចូលទស្សនាថ្ងៃ (ចូលទស្សនាថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៣)

១.៥.១.២. ការវាយតម្លៃតាមជួរឈរទៅលើតារាងតុល្យការ

ការវិភាគតាមជួរឈរ ឬ ការវិភាគលើទំហំរួមទៅលើតារាងតុល្យការ ភាគច្រើនប្រើតម្លៃទ្រព្យសកម្មសរុប ជាតម្លៃមូលដ្ឋាន។ ដូចនេះហើយនៅក្នុងតារាងតុល្យការ ការវិភាគមួយនេះក៏បានបង្ហាញពីបម្រែបម្រួលជាភាគរយ ប្រៀបទៅនឹងទ្រព្យសកម្មសរុបនៃធាតុនីមួយៗរបស់ទ្រព្យសកម្ម បំណុល និងមូលធនពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ ខាងក្រោមនេះ គឺជារូបមន្តនៃការវិភាគតាមជួរឈរទៅលើតារាងតុល្យការ៖

$$\text{Common Size Analyze in\%} = (\text{Each item in Balance sheet/Total assets}) \times 100$$

១.៥.២. ការវិភាគតាមជួរដេក ឬ ការវិភាគបែបប្រៀបធៀប

ការវិភាគតាមជួរដេក ឬ ការវិភាគបែបប្រៀបធៀប គឺជាបច្ចេកទេសវិភាគហិរញ្ញវត្ថុដែលប្រើប្រាស់ដើម្បី វាយតម្លៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងរយៈពេលជាក់លាក់ណាមួយ។ តាមរយៈការប្រៀបធៀបលទ្ធផលហិរញ្ញវត្ថុ ដែលត្រៀមទុកជាមុន ជាមួយនឹងលទ្ធផលហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន នោះក្រុមហ៊ុនអាចរកឃើញចំណុចនៃការ ប្រែប្រួលសមតុល្យ គណនី និងទំហំពីការប្រែប្រួលដែលបានកើតឡើងនោះ។¹³ រូបមន្តនៃការវិភាគតាមជួរដេក គឺត្រូវយកធាតុនីមួយៗនៅក្នុងឆ្នាំបច្ចុប្បន្នទៅដកនិងធាតុនីមួយៗនៅក្នុងឆ្នាំមុនឬឆ្នាំគោល ហើយទើបចែកជាមួយ និងធាតុនីមួយៗនៅក្នុងឆ្នាំពីមុន។

$$\text{Change in amount} = \text{Amount in the current year} - \text{Amount in the previous year}$$

$$\text{Change in percentage} = (\text{Trend change in amount/Amount in the previous year}) \times$$

១.៥.៣. ការវិភាគអនុបាត

ការវិភាគតាមរយៈអនុបាត គឺបង្ហាញអំពីផលធៀបគ្នាលេខដកស្រង់ចេញពីរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ វិភាគព័ត៌មានប្រតិបត្តិការនិងទំនាក់ទំនងរវាងធាតុ ដែលបានជ្រើសរើសពីក្នុងទិន្នន័យនៃរបាយការណ៍ហិរញ្ញវត្ថុ។ អនុបាតបានបង្ហាញអំពីទំនាក់ទំនងផ្នែកគណិតវិទ្យារវាងបរិមាណនៃធាតុមួយ ជាមួយនឹងបរិមាណនៃធាតុដទៃ ទៀតហើយជាទូទៅការដែលវិភាគទៅលើអនុបាតមួយពុំបានផ្តល់ប្រសិទ្ធភាពខ្ពស់ ដល់ការសម្រេចចិត្តនោះទេ ដូច្នេះទើបគេធ្វើការប្រៀបធៀបរវាងអនុបាត។ ហើយការប្រៀបធៀបនេះគឺមាន ៣ស្តង់ដារ៖

¹³ <https://www.investopedia.com/terms/h/horizontalanalysis> ចូលទស្សនាថ្ងៃ (ចូលទស្សនាថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៣)

- Intracompany comparison: គឺជាការប្រៀបធៀបរវាងឆ្នាំចាស់នៃក្រុមហ៊ុនតែមួយ។ ដូច្នោះគឺត្រូវការយករបាយការណ៍របស់ក្រុមហ៊ុនមួយនៅក្នុងឆ្នាំច្រើន ទៅប្រៀបធៀបជាមួយនឹងរបាយការណ៍ក្រុមហ៊ុនដដែលនៅក្នុងឆ្នាំមុនៗ។
- Intercompany comparison: គឺជាការប្រៀបធៀបរវាងក្រុមហ៊ុនមួយជាមួយនឹងក្រុមហ៊ុនមួយទៀតនៅក្នុងឆ្នាំប្រតិបត្តិការតែមួយ។ ឧទាហរណ៍គឺប្រៀបធៀបរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយជាមួយក្រុមហ៊ុនមួយទៀត។
- Industry average comparison: គឺជាការប្រៀបធៀបពីងផ្នែកទៅលើមធ្យមភាគនៃក្រុមហ៊ុនប្រកួតប្រជែង។¹⁴ អនុបាតសំខាន់ៗដែលភាគច្រើនត្រូវបានអ្នកវិភាគរបាយការណ៍វត្តមានទៅយកមកសិក្សា នៅក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុមាន ៤ គឺ៖

- អនុបាតផលិតភាពនៃប្រាក់ចំណេញ (Profitability Ratio)
- អនុបាតសមត្ថភាពក្នុងការទូទាត់បំណុលរយៈពេលវែង (Long-term Solvency Ratio)
- អនុបាតសមត្ថភាពក្នុងការទូទាត់បំណុលរយៈពេលខ្លី (Short-term Solvency Ratio)
- អនុបាតសមត្ថភាពក្នុងការប្រើប្រាស់ទ្រព្យសកម្ម (Asset Utilization Ratio)¹⁵

១.៥.៣.១. អនុបាតផលិតភាពនៃប្រាក់ចំណេញ (Profitability Ratio)

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមរយៈការប្រើប្រាស់អនុបាតផលិតផលភាព នៃការប្រាក់ចំណេញគឺអាចបង្ហាញអំពីសមត្ថភាពរបស់សហគ្រាស នៅក្នុងការស្វែងរកប្រាក់ចំណេញពីការធ្វើអាជីវកម្មរបស់ខ្លួនឬការផ្តល់សេវាកម្មរបស់ខ្លួន។ អនុបាតផលិតភាពនៃប្រាក់ចំណេញនេះគឺបានបង្ហាញអំពីកម្រិតនៃសមត្ថភាពរបស់សហគ្រាសនីមួយៗតាមរយៈអនុបាតតូចៗផ្សេងទៀតដូចខាងក្រោម៖

- អនុបាតផលត្រលប់នៃទ្រព្យសកម្ម (Return on Assets): គឺជាអនុបាតដែលបង្ហាញអំពីសមត្ថភាពនិងប្រសិទ្ធភាពនៃការវិនិយោគនិងប្រើប្រាស់របស់ទ្រព្យសកម្មរបស់សហគ្រាស។ វាបង្ហាញថាតើទ្រព្យសកម្មមួយដុល្លាររបស់សហគ្រាសអាចផលិតចេញមកវិញប៉ុន្មាន។ រូបមន្តនៃអនុបាតផលត្រលប់នៃទ្រព្យសកម្មជាភាគរយ៖

$$\text{Return on Asset in \%} = \frac{\text{Net Income X 100}}{\text{Total Assets}}$$

¹⁴ Kimmel, Paul. D. Weygandt Jerry. J. & Kieso, Donald. E., *Accounting Principle* [គោលការណ៍គណនេយ្យ], (2006), P70

¹⁵ Prum Sokun., *Financial Management* [ការគ្រប់គ្រងហិរញ្ញវត្ថុ]

- អនុបាតផលត្រលប់នៃមូលធនម្ចាស់ (Return on Equity)៖ គឺជាអនុបាតដែលបានបង្ហាញអំពីសមត្ថភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់មូលធនរបស់ម្ចាស់អាជីវកម្មដើម្បីកម្រិតចំណេញ។ វាបង្ហាញថា តើមូលធនមួយដុល្លាររបស់សហគ្រាសអាចផលិតចេញជាចំណេញមកវិញប៉ុន្មាន។ រូបមន្តនៃអនុបាតផលត្រឡប់គិតជាភាគរយ៖

$$\text{Return on Equality in \%} = \frac{\text{Net Income X 100}}{\text{Total Equity}}$$

- អនុបាតចំណេញដុល (Profit Margin)៖ គឺជាអនុបាតដែលបានបង្ហាញអំពីផលចំណេញដែលបានមកពីប្រាក់ចំណូលនៃសហគ្រាស។ វាបានបង្ហាញថាតើមួយដុល្លារដែលបានមកពីប្រាក់ចំណូលសហគ្រាសទទួលបានប្រាក់ចំណេញប៉ុន្មាន។ រូបមន្តនៃអនុបាតផលត្រលប់គិតជាភាគរយ៖¹⁶

$$\text{Profit Margin in \%} = \frac{\text{Net Income X 100}}{\text{Total Equity}}$$

១.៥.៣.២. អនុបាតសមត្ថភាពក្នុងការប្រើប្រាស់ទ្រព្យសកម្ម (Asset Utilization Ratio)

អនុបាតសមត្ថភាពក្នុងការប្រើប្រាស់ទ្រព្យសកម្មគឺជាការបង្ហាញសមត្ថភាព របស់សហគ្រាសនៅក្នុងការប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួន។ យើងអាចវិភាគអនុបាតនេះបានតាមរយៈការគណនាដូចខាងក្រោម៖

- អនុបាតនៃការបង្វិលសន្លឹកិ (Inventory Turnover)៖ គឺជាអនុបាតដែលបានបង្ហាញអំពីសមត្ថភាពនៅក្នុងការធ្វើការបង្វិលសន្លឹកិពេលវេលាគឺការលក់សន្លឹកិចេញទាំងការទិញសន្លឹកិចេញទាំងសន្លឹកិថ្មីមកវិញ។ ប្រសិនបើអនុបាតនេះមានភាគរយតិចនោះបានថាសហគ្រាសសមត្ថភាព នៅក្នុងការលក់និងការទិញចូលរបស់ក្រុមហ៊ុនពុំទាន់មានប្រសិទ្ធភាពខ្ពស់នៅឡើយទេ។ ហើយក៏អាចសន្និដ្ឋានបានថាសន្លឹកិមានចំនួនលើសពីអ្វីដែលសហគ្រាសត្រូវការ។ ក៏ប៉ុន្តែប្រសិនបើអនុបាតនេះមានភាគរយខ្ពស់នោះបានមានន័យថាសមត្ថភាពរបស់សហគ្រាសនៅក្នុងការលក់មានប្រសិទ្ធភាព។ អនុបាតនេះមានរូបមន្ត៖

$$\text{Inventory Turnover in \%} = \frac{\text{Cost of goods sold X 100}}{\text{Total Equity}}$$

¹⁶ Kimmel, Paul. D. Weygandt Jerry. J. & Kieso, Donald. E., *Accounting Principle* [គោលការណ៍គណនេយ្យ], (2006), P72

- អនុបាតនៃការបង្វិលឥណទេយ្យ (Receivable Turnover)៖ គឺជាអនុបាតដែលសិក្សាអំពីសមត្ថភាពរបស់សហគ្រាសនៅក្នុងការទាមទារឥណទេយ្យពីអតិថិជន។ ជាខ្លីគឺសម្បូរនៅក្នុងការទាមទារបំណុលរបស់សហគ្រាសពីសំណាក់អតិថិជន៖¹⁷

$$\text{Receivable Turnover in \%} = \frac{\text{Sale X 100}}{\text{Account Receivable}}$$

១.៥.៣.៣. អនុបាតសម្បទានតំបន់រយៈពេលខ្លី (Short-term Solvency Ratio)

ការវិភាគតាមរយៈអនុបាតសម្បទានតំបន់រយៈពេលខ្លីគឺការវិភាគទៅលើសម្បទាន របស់សហគ្រាសនៅក្នុងការប្រើប្រាស់ទ្រព្យសកម្មនិងសាច់ប្រាក់ដែលខ្លួនមាន នៅក្នុងការទូទាត់បំណុលរបស់ខ្លួនក្នុងការប្រើប្រាស់ទ្រព្យសកម្មរបស់សហគ្រាសដូចគ្នា។

- អនុបាតចរន្ត (Current Ratio)៖ អនុបាតគឺជាអនុបាតដែលបានបង្ហាញអំពីសមត្ថភាពរបស់ក្រុមហ៊ុននៅក្នុងការប្រើប្រាស់ទ្រព្យសកម្មរយៈពេលខ្លីដើម្បីទូទាត់ជាមួយនឹងបំណុលរយៈពេលខ្លី។ វាក៏បានបង្ហាញថាតើមួយដុល្លានៃបំណុលរបស់សហគ្រាសមានទ្រព្យសកម្មប៉ុន្មាននៅក្នុងការទូទាត់។ ប្រសិនបើអនុបាតនេះគិតជាភាគរយលើស ១០០% មានន័យថាល្បឿននៃសាច់ប្រាក់របស់សហគ្រាសមានភាពល្អប្រសើរ។ ប៉ុន្តែបើមានតូចជាងគឺក្រុមហ៊ុនកំពុងតែជួបប្រទះបង្ហាញពីហិរញ្ញវត្ថុ។ រូបមន្តនៃអនុបាតចរន្តគិតជាភាគរយ៖

$$\text{Current Ratio in \%} = \frac{\text{Current Asset X 100}}{\text{Current Liabilities}}$$

- អនុបាតរហ័ស (Quick Ratio)៖ អនុបាតរហ័សគឺបានបង្ហាញអំពីសម្បទាន របស់សហគ្រាសនៅក្នុងការប្រើប្រាស់ទ្រព្យសកម្មពេលខ្លីដែលដកចេញនូវសន្និធិដើម្បីទូទាត់បំណុលរយៈពេលខ្លី។ ដោយសារតែការខូចខាតរបស់សន្និធិអាចធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសកម្ម របស់សហគ្រាសទើបអនុបាតនេះមានភាពសំខាន់សម្រាប់បំណុលរយៈពេលខ្លី។ អនុបាតរហ័សមានរូបមន្តដូចខាងក្រោម៖

$$\text{Quick Ratio in \%} = \frac{(\text{Current Asset} - \text{Inventories}) \text{ X 100}}{\text{Current Liabilities}}$$

¹⁷ Prum Sokun., Financial Management [ការគ្រប់គ្រងហិរញ្ញវត្ថុ]

- អនុបាតសាច់ប្រាក់ (Cash Ratio)៖ គឺជាអនុបាតបង្ហាញអំពីសមត្ថភាពរបស់សហគ្រាសនៅការប្រើប្រាស់សុទ្ធរបស់ខ្លួនដើម្បីទូទាត់បំណុល។ វាបានបង្ហាញថាសហគ្រាសមានប្រាក់សុទ្ធចំនួនប៉ុន្មានដើម្បីទូទាត់បំណុលមួយដុល្លារ។ រូបមន្តអនុបាតសាច់ប្រាក់ដូចខាងក្រោម៖

$$\text{Cash Ratio in \%} = \frac{\text{Cash X 100}}{\text{Current Liabilities}}$$

- អនុបាតរង្វាស់នៅចន្លោះពេល (Interval measure ratio)៖ គឺជាអនុបាតវាស់អំពីសមត្ថភាពរបស់សហគ្រាសនិងទ្រព្យសកម្មនៅក្នុងការទ្រទ្រង់សហគ្រាសទោះគ្មានចំណូល។ វាបានបង្ហាញ តើទ្រព្យសកម្មរបស់សហគ្រាសអាចទ្រទ្រង់សហគ្រាសបានប៉ុន្មានថ្ងៃប្រសិនបើសហគ្រាសពុំអាចរកចំណូលបាន៖¹⁸

$$\text{Interval Measure in\%} = \frac{\text{Current Asset X 100}}{\text{Average daily operating expense}}$$

$$\text{verage daily operating expense} = \frac{\text{Total Expense excluded depreciation and interest}}{365}$$

- ១.៥.៣.៤. អនុបាតសមត្ថភាពទូទាត់បំណុលរយៈពេលវែង (Long-term Solvency Ratio)**
- អនុបាតមេគុណនៃមូលធន (Equity. Multiplier) ៖ គឺជាអនុបាតដែលបង្ហាញអំពីហានិភ័យដែលវាស់វែងទៅលើផ្នែករបស់ទ្រព្យសកម្មរបស់សហគ្រាសមួយដែលត្រូវបានធ្វើហិរញ្ញប្បទានដោយមូលធនឬបំណុល។ ជាទូទៅប្រសិនបើអនុបាតនេះមានកម្រិតខ្ពស់នោះបានន័យថាសហគ្រាសត្រូវបានទ្រទ្រង់ដោយបំណុលច្រើនជាងមូលធនម្ចាស់។ រូបមន្តនៃអនុបាតមេគុណនៃមូលធនគិតជាភាគរយដូចខាងក្រោម៖

$$\text{Equa lMultiplier in\%} = \frac{\text{Total Asset X 100}}{\text{Total Equity}}$$

អនុបាតផលធៀបនៃបំណុលនិងទ្រព្យសកម្ម (Debt to Asset Ratio)៖ ជាអនុបាតដែលវាស់វែងទៅ លើបំណុលសរុបដែលគិតជាភាគរយរបស់ទ្រព្យសកម្មសរុប។ បើសិនជាអនុបាតនេះមានកម្ពស់ខ្ពស់នោះ គឺបាន

¹⁸ Prum Sokun., Financial Management [ការគ្រប់គ្រងហិរញ្ញវត្ថុ]

បង្ហាញថាក្រុមហ៊ុនកំពុងតែស្ថិតនៅក្នុងសភាពហានិភ័យខ្ពស់។ ប្រសិនបើអនុបាតនេះមាន ច្រើនជាង ១០០% ភាគរយនោះបានន័យថាបំណុលរបស់សហគ្រាសមានច្រើនជាងទ្រព្យសកម្មប៉ុន្តែបើ សិនជាវាតិចជាង ១០០% នោះបានន័យថាទ្រព្យសកម្មរបស់សហគ្រាសមានច្រើនជាងបំណុល។ រូបមន្តនៃអនុបាតផលធៀបរវាងបំណុល និងទ្រព្យសកម្មគិតជាភាគរយដូចខាងក្រោម៖

$$\text{Debt to Asset in \%} = \frac{\text{Total Liabilities X 100}}{\text{Total Asset}}$$

- អនុបាតសមត្ថភាពទូទាត់ការប្រាក់ (Time interest earred)៖ គឺជាអនុបាតដែលបង្ហាញអំពីសមត្ថភាព នៅក្នុងការសងបំណុលរបស់សហគ្រាសដោយប្រើប្រាស់ចំណូលបច្ចុប្បន្នជាមូលដ្ឋាន។ ជាទូទៅ ប្រសិនបើ អនុបាតនៃសមត្ថភាពទូទាត់ការប្រាក់នេះមានចំនួនតិចជាង ២៥០% ភាគរយនោះក្រុមហ៊ុនមានការប្រឈមមុខ ខ្ពស់នៅនឹងការក្លែងប្លែង។ យើងអាចគណនាអនុបាតនេះបានដោយយកផលបូកនៃចំណូលសរុប ចំណាយ ការប្រាក់ និងចំណាយកាត់ពន្ធ និងការចំណាយកាត់ពន្ធ ទៅចែកជាមួយនឹងចំណាយការប្រាក់។ រូបមន្តនៃ អនុបាតផលត្រឡប់គិតជាភាគរយ៖¹⁹

$$\text{Time interest earned in \%} = \frac{\text{ERIT X 100}}{\text{Interest expense}}$$

¹⁹ Kimmel, Paul. D. Weygandt Jerry. J. & Kieso, Donald. E., *Accounting Principle* [គោលការណ៍គណនេយ្យ], (2006), P80

ជំពូកទី២

ស្ថានភាពទូទៅរបស់សហគ្រាស

ជំពូកទី២

ស្ថានភាពទូទៅរបស់សហគ្រាស

២.១. ស្ថានភាពទូទៅ

២.១.១. ប្រវត្តិសង្ខេបរបស់សហគ្រាស

ធនាគារABAជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយរបស់កម្ពុជាមានប្រវត្តិច្រើនទស្សវត្សណាស់មកហើយដែលបានបង្កើតឡើងដំបូងក្នុងឆ្នាំ 1996 មានឈ្មោះជាអន្តរកាល "Advanced Bank of Asia limited" ក្លាយជាធនាគារពាណិជ្ជដ៏ធំបំផុតរបស់កម្ពុជាដោយមានការផ្តល់ជូនអតិថិជនសាជីវកម្មចំនួនមានកំណត់ជាមួយនឹងធនាគារពាណិជ្ជដ៏ធំបំផុតនៅកម្ពុជាគឺលើ ទ្រព្យសកម្ម , ប្រាក់បញ្ញើ , កម្ចីដុល និង ប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជាជាមួយនឹងរយៈពេល 27ឆ្នាំនៅក្នុងឧស្សាហកម្មធនាគារ ABA បានពង្រឹងយ៉ាងខ្លាំងនូវជំហររបស់ខ្លួននៅក្នុងទីផ្សារក្នុងការផ្តល់ជូននូវសេវាកម្មដ៏ទូលំទូលាយដល់ផ្នែកអតិថិជនរួមទាំងសហគ្រាសធុនតូចនិងមធ្យម មីក្រូអាជីវកម្ម និងបុគ្គល រួមជាមួយទីតាំងទូលំទូលាយគ្របដណ្តប់ 85 សាខា និងជាង1,300ម៉ាស៊ីនស្វ័យប្រវត្តិធនាគារដោយខ្លួនឯង និងធានាធនាគារតាមអ៊ីនធឺណិត និងទូរស័ព្ទទំនើបដែលផ្តល់ជូនអតិថិជននូវភាពងាយស្រួលនៃសេវាកម្មហិរញ្ញវត្ថុទំនើបនៅគ្រប់ទីកន្លែង។²⁰

២.១.២. សមិទ្ធផល និងបច្ចុប្បន្នភាពរបស់សហគ្រាស

នៅឆ្នាំ 2014, 2016, 2019, 2021 និង 2022 ទស្សនាវដ្តី "The Banker" បានប្រសិទ្ធនាមធនាគារ ABA ថាជាធនាគារឆ្នើមប្រចាំឆ្នាំរបស់កម្ពុជា ព្រមទាំងទទួលបានពានរង្វាន់ទទួលស្គាល់ពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុការបន្តនាំមកនូវផលិតផលនានានិងខ្ពស់ក្នុងធុរកិច្ច។ មិនតែប៉ុណ្ណោះទស្សនាវដ្តី Euro money បានប្រសិទ្ធនាមធនាគារ ABA ថាជាធនាគារឆ្នើមនៅកម្ពុជាសម្រាប់ឆ្នាំ 2014 - 2022 ចំពោះការផ្តល់សេវាកម្មប្រកបដោយគុណភាព នវានុវត្តន៍ និងកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យសេវាធនាគារនៅកម្ពុជាឈានឡើងមួយកម្រិតទៀត។ បន្ថែមពីនេះទៀត ទស្សនាវដ្តី "Global Finance" ប្រសិទ្ធនាម ABA ថាជាធនាគារដែលលេចធ្លោជាងគេនៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាប្រចាំឆ្នាំ 2015 - 2023។ ហើយពានរង្វាន់នេះទទួលស្គាល់ការប្តេជ្ញាចិត្តរបស់ក្រុមការងារនៃធនាគារ ABA ក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិតផលស្របតាមតម្រូវការ និងដំណោះស្រាយហិរញ្ញវត្ថុនានានាន។ ចំណែកទស្សនាវដ្តី Asia money ប្រសិទ្ធនាម ABA ថាជា ធនាគារក្នុងស្រុកឆ្នើមបំផុតនៅកម្ពុជា និងធនាគារឌីជីថលឆ្នើមជាងគេនៅកម្ពុជាពីឆ្នាំ 2019 ដល់ 2022។ កិត្តិយសដ៏កំពូលនេះ បានបញ្ជាក់ជំហររបស់ ABA ជាធនាគារឈានមុខគេក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេស។

²⁰ <https://www.ababank.com/km/aba-24-7/> ចូលទស្សនាថ្ងៃ (ចូលទស្សនាថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣)

បច្ចុប្បន្នធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់គឺជាបុត្រសម្ព័ន្ធសហគ្រាសពាណិជ្ជកម្មរបស់ ធនាគារជាតិកាណាដា ដែលជាគ្រឹះស្ថានពាណិជ្ជកម្មមានបណ្តាញធនាគារសម្ព័ន្ធហិរញ្ញវត្ថុ និងទ្រព្យសកម្មច្រើននៅទូទាំងពិភពលោក។²¹

រូបភាពទី១៖ រូបភាពស្លាកសញ្ញារបស់ ធនាគារជាតិកាណាដា



បើគិតត្រឹមឆ្នាំ ២០២៣ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ មានសាខាសរុបជាង៨១សាខា ម៉ាស៊ីនដកដាក់ប្រាក់ដោយស្វ័យប្រវត្តិជាង១០០០គ្រឿង និងម៉ាស៊ីនស្វ័យសេវាជាង៧០គ្រឿង ម៉ាស៊ីនបើកកាតស្វ័យសេវាជាង ២០០គ្រឿងនៅទូទាំងប្រទេសកម្ពុជា។²²

រូបភាពទី ២៖ រូបភាពស្លាកសញ្ញាក្នុងឆ្នាំ ២០២៣ របស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់



²¹ <https://www.ababank.com/km/self-banking/atm-service/easy-cash-atm-network/> ចូលទស្សនាថ្ងៃ (ចូលទស្សនាថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣)

²² [https://www.eurocham-cambodia.org/member/32/ABA-Bank solutions](https://www.eurocham-cambodia.org/member/32/ABA-Bank%20solutions) ចូលទស្សនាថ្ងៃ (ចូលទស្សនាថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣)

រូបភាពទី ៣៖ រូបភាពរបស់សាខានៃ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់



២.១.៣. ទីតាំងភូមិសាស្ត្រ និងលេខទូរស័ព្ទទំនាក់ទំនងជាមួយសហគារី

ពីមួយឆ្នាំទៅមួយឆ្នាំ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់បានពង្រីកសាខាជាច្រើនកន្លែងទាំងខេត្តក្រុងដែលមានគោលបំណងផ្តោតលើសេវាធនាគារប្រកបដោយភាពងាយស្រួលនិងកត្តាឯកត្តជន ប្រកបដោយបច្ចេកវិទ្យាទំនើប និងងាយស្រួលប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា។ នាពេលបច្ចុប្បន្នធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់មានសាខាជាង៨១នៅក្នុងប្រទេសកម្ពុជាទាំងក្នុងទីក្រុង និងតាមបណ្តាលខេត្តនានា មិនតែប៉ុណ្ណោះការិយាល័យមានទីតាំង នៅអគារលេខ ១៤៨ មហាវិថីព្រះសីហនុ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ។ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់បានខិតខំផ្តល់សេវាកម្មជាច្រើនសន្លឹកសន្ធាប់ និងតែងមានទទួលបានការចូលរួមផ្តល់សេចក្តីត្រូវការពីសំណាក់ប្រធានគ្រប់គ្រងគ្រប់ស្រទាប់ថ្នាក់ជូនដល់អតិថិជន។ លើសពីនេះមានការបង្កើនសាខាជាច្រើនកំពុងដំណើរការវេនយប់ ក៏រួមមានការអភិវឌ្ឍន៍សោភ័ណភាពទាំងសាខាផ្ទាល់ និងកន្លែងដាក់ទុរ ATM 24/7 ទំនើបបូករួមទាំងបន្ថែមនូវបញ្ជីបញ្ជីបញ្ជី ទីតាំងធំងាយស្រួលអង្គុយរង់ចាំ និងកន្លែងសាកសួរព័ត៌មានពីសេវាហិរញ្ញវត្ថុដូចជាប្រាក់បញ្ញើ ការរាប់សាច់ក្នុងបន្ទប់ឯកជនដ៏ល្អឯក។ ដើម្បីភាពងាយស្រួលសម្រាប់អតិថិជនអាចទាក់ទងមកបាន គ្រប់ពេលវេលា 24 ម៉ោងលើ 24 ម៉ោង ។ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ 1 800 203 203 ឬ +855 98 203

333 សម្រាប់ព័ត៌មានទូទៅ និង 098 203 203 សម្រាប់ព័ត៌មានទាក់ទង កម្មវិធី ABA Mobile អ៊ីម៉ែល info@ababank.com។²³

លោក Askhat Azhikhanov ជានាយកប្រតិបត្តិរបស់ធនាគារវៀនណាម៖ អាស៊ី ចំកាត់សព្វថ្ងៃ លោកទទួលបានសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ច សញ្ញាប័ត្របរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុអន្តរជាតិជាច្រើនបណ្តាលប្រទេស ហើយលោកបានមានប្រសាសន៍យ៉ាងមុតមាំថា៖

ក្នុងនាមជាធនាគារABAដ៏ឈានមុខគេផ្នែកឌីជីថលនៅកម្ពុជានឹងជួយដល់អតិថិជនកម្ពុជានិងបរទេសរាប់លាននាក់ឱ្យសម្រេចនូវគោលដៅនិងសេចក្តីត្រូវការរបស់ខ្លួនតាមរយៈផលិតផលនិងសេវាកម្មបែបឌីជីថលប្រកបដោយភាពច្នៃប្រឌិតមានប្រសិទ្ធភាព។ បន្ថែមពីនោះនឹងមានការបន្ថែមសាខាទាំងពីរវេន ទូរATM បន្ថែមទៀតឱ្យរឹតតែទូលំទូលាយនិងភាពងាយស្រួលជូនអតិថិជន។

រូបភាពទី ៤៖ តារាងសាខាទាំងអស់និងលេខទូរស័ព្ទទំនាក់ទំនងរបស់ធនាគារ វៀនណាម៖ អាស៊ី ចំកាត់²⁴

Phnom Penh Branches	Provincial and District Branches
<u>ABA Central Branch</u> Phnom Penh • 098 203 199	<u>ABA Prey Veng Branch</u> Prey Veng Province • 098 203 059
<u>ABA Central Market Branch</u> Phnom Penh • 098 203 979	<u>ABA Bati Branch</u> District • 098 203 649
<u>ABA Toul Kork Branch</u> Phnom Penh • 098 203 859	<u>ABA Kampong Speu Branch</u> NR4, Sopoar Tep Village 098 203 059
<u>ABA Samdech Monireth Branch</u> Phnom Penh • 098 204 019	<u>ABA Kampong Cham Branch</u> Krong Kampong Cham • 098 203 069
<u>ABA Phsar Daeum Thkov Branch</u> Phnom Penh • 098 203 689	<u>ABA Cheung Prey Branch</u> NR. 6 Tasaen Village, Soutip 098 203 079
<u>ABA Mao Tse Toung Branch</u> Phnom Penh • 098 203 809	<u>ABA Kampong Chhnang Branch</u> Kampong Chhnang 098 203 089
<u>ABA Mittapheap Branch</u> Phnom Penh • 081 204 307	<u>ABA Peam Ro Branch</u> National Road N° 1 Phum Mu 098 203 059

²³ <https://www.ababank.com/aba-locator/map-en.html> ចូលទស្សនាថ្ងៃ (ចូលទស្សនាថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣)

²⁴ <https://www.ababank.com/aba-locator/map-en.html> ចូលទស្សនាថ្ងៃ (ចូលទស្សនាថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣)

ABA Chhroy Changvar Branch

Phnom Penh • 098 203 189

ABA Takeo Branch

NR2 • 098 203 909

ABA Santhormuk Branch

No. 571, Kampuchea krom• 098 203 189

ABA Tboung Khmum Branch

Tboung Khmum Province 098 203 099

២.២. សកម្មភាពអាជីវកម្មរបស់សហគ្រាស

២.២.១. ផលិតផល និងសេវាកម្ម

សេវាវិស័យធនាគារសម្រាប់ឯកត្តជន និងក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជារយៈពេលជាង១៧ឆ្នាំ ធនាគារ វឌ្ឍនៈអាស៊ីចំកាត់បាននឹងកំពុងបន្តការផ្តល់ផលិតផលនិងសេវាកម្មដ៏មានអត្ថប្រយោជន៍ ដល់គ្រប់វិស័យ នៅ ក្នុងមាតុភូមិកម្ពុជា ដែលមានលាភតាំងពីកម្ចីសម្រាប់អាជីវកម្ម រហូតដល់ ឥណទានទិញ ផ្ទះ ទោចក្រយានយន្ត និង ក្រុមហ៊ុនធនាវារៈ។ លើសពីនេះទៀតធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ក៏មានផ្តល់សេវាគណនីចរន្ត បញ្ជី និង សន្សំរហូតដល់មានការប្រាក់ខ្ពស់។ ប្រភេទកាតធនាគារល្បីៗនៅលើសកលលោកដែលរួមមាន "VISA card, Master card", និង Union Pay" ក៏រួមចំណែកសហការរបស់ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ផងដែរ។ អ្វីដែលរឹត តែពិសេស អំពីសេវាកម្មរបស់ ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់គឺសមត្ថភាពឱ្យអតិថិជនអាចប្រើប្រាស់ប្រតិបត្តិការ នានាដោយខ្លួនឯងផ្ទាល់ទៅ។ រួមមានការប្រើប្រាស់បច្ចេកវិទ្យានិងម៉ាស៊ីនទំនើបទាន់សម័យដែលមានដូចជាទូរ ធនាគារអេធីអឹម "ATM,CRM,CDM" កម្មវិធីទូរសព្ទដៃ"ABA Mobile" ការដកប្រាក់ដោយមិនបាច់មានកាត ធនាគារ ដោយគ្រាន់តែស្កេន QR CODE។ លើសពីនេះផលិតផលនីមួយៗរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ផ្តល់ជូន តែងកែសម្រួលយ៉ាងប្រុងប្រយ័ត្នដើម្បីបំពេញនិងទាន់សម័យមុនគេតាមតម្រូវការទីផ្សារកម្ពុជានិរន្តរ៍។

២.២.២. ផែនការសហការណ៍របស់ធនាគារ

បើគិតត្រឹមឆ្នាំ ២០២២ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ មានធនាគារអន្តរជាតិធំៗជាច្រើនដែលជាដៃគូ សហការ។ នៅខាងក្រោមនេះជាបញ្ជីរាយនាមនៃធនាគារខាងក្រៅស្រុកនៃធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ដែល ជាអន្តរកាល និងបង្ហាញលេខកូដ SWIFT ប្រចាំប្រទេសនីមួយៗផងដែរ៖

ឈ្មោះធនាគារភ្នាក់ងារ៖

JPMorgan Chase Bank National Association, USA	Joint Stock Commercial Bank for Foreign Trade of Vietnam, Vietnam
Standard Chartered Bank, USA	National Bank of Canada, Canada
Standard Chartered Bank (Singapore) Limited	Commerzbank AG, Germany
Woori Bank, South Korea	Standard Chartered Bank, UK
Kookmin Bank, South Korea	China Construction Bank Corporation, China
KEB Hana Bank, South Korea	Standard Chartered Bank (Thai), Thailand

DBS Bank, Singapore	JPMorgan Chase Bank National Association, Australia
Oversea-Chinese Banking Corporation Limited, Singapore	Sumitomo Mitsui Banking Corporation, Japan

លេខ SWIFT កូដ និង រូបិយប័ណ្ណ៖

Currency	Correspondent Bank Name	Swift Code	Currency	Correspondent Bank Name	Swift Code
USD	JPMorgan Chase Bank National Association, USA	CHASUS33	EUR	National Bank of Canada, Canada	BNDCCAMMINT
USD	Standard Chartered Bank, USA	SCBLUS33	EUR	Commerzbank AG, Germany	COBADEFF
USD	Standard Chartered Bank (Singapore) Limited	SCBLSG22	GBP	Standard Chartered Bank, UK	SCBLGB2L
USD	Woori Bank, South Korea	HVBKCRSE	SGD	DBS Bank, Singapore	DBSSSGSG
USD	Kookmin Bank, South Korea	CZNBKRSE	CNY	China Construction Bank Corporation, China	PCBCCNBJGPS
USD	KEB Hana Bank, South Korea	KOEXKRSE	THB	Standard Chartered Bank (Thai), Thailand	SCBLTHBX
USD	DBS Bank, Singapore	DBSSSGSG	THB	KasikornBank Public Company Limited, Thailand	KASITHBK
USD	Oversea-Chinese Banking Corporation Limited, Singapore	OCBCSGSG	KRW	Woori Bank, South Korea	HVBKCRSE
USD	Joint Stock Commercial Bank for Foreign Trade of Vietnam, Vietnam	BFTVVNVX	AUD	JPMorgan Chase Bank National Association, Australia	CHASAU2X
VND	Joint Stock Commercial Bank for Foreign Trade of Vietnam, Vietnam	BFTVVNVX	JPY	Sumitomo Mitsui Banking Corporation, Japan	SMBCJPJT
CAD	National Bank of Canada, Canada	BNDCCAMMINT	USD	National Bank of Canada, Canada	BNDCCAMMINT

២.៣. សកម្មភាពអន្តរកម្មរបស់សហគ្រាស

ចក្ខុវិស័យរបស់ធនាគារ គឺដើម្បីក្លាយជាធនាគារលំដាប់លេខមួយប្រចាំប្រទេស លើផ្នែកផ្គត់ផ្គង់សេវាកម្មធនាគារគួរជាទីទុកចិត្ត ងាយស្រួលប្រើប្រាស់ ប្រកបដោយបច្ចេកវិទ្យាទំនើបបំផុត និងងាយស្រួលនៅក្នុងប្រទេសកម្ពុជាលើផ្នែកផ្គត់ផ្គង់សេវាកម្មពាក់ព័ន្ធនឹងការប្រាស្រ័យប្រើប្រាស់ ពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗទាន់សម័យ។ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់មានបំណងក្លាយជា ធនាគារមួយដែលប្រជាជនកម្ពុជាជឿទុកចិត្តក្នុងការធ្វើជាដៃគូសហការណ៍ទាំងក្នុងនិងក្រៅប្រទេស។ គុណតម្លៃរបស់ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់បានបង្កើតជាគ្រឹះដ៏សំខាន់សម្រាប់អាជីវកម្មរបស់ធនាគារ និងជឿជាក់លើ សារសំខាន់នៃ៖

- សុច្ឆរិតភាព និងសេចក្តីគោរព៖ នៅធនាគារ ABA យើងចាត់ទុកចំណុចនេះជាការទទួលខុសត្រូវខ្ពស់របស់ធនាគារដែលត្រូវបម្រើសេវាជូនរាល់អតិថិជនប្រកបដោយភាពសុច្ឆរិត និងសេចក្តីគោរព។
- ទំនុកចិត្ត និងភាពជាដៃគូ៖ នៅធនាគារ ABA យើងនៅទីនេះដើម្បីជួយសម្រួល និងជាជំនួយការរបស់លោកអ្នក។ យើងខិតខំធ្វើឲ្យខ្លួនក្លាយជាដៃគូដ៏ល្អដែលអតិថិជនរបស់យើងអាចជឿទុកចិត្ត។

- **គុណភាពនៃសេវាកម្ម៖** នៅធនាគារ ABA យើងខិតខំស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបចំពោះរាល់តម្រូវការសេវាធនាគារទាំងអស់។ យើងមានបំណងផ្តល់សេវាកម្មធនាគារប្រកបដោយទំនុកចិត្ត និងមានបច្ចេកវិទ្យាទំនើបបំផុតសម្រាប់អតិថិជនទាំងអស់របស់យើង ពោលគឺក្នុងតួនាទីជាជំនួយការគ្រប់គ្រងគណនីផ្ទាល់ខ្លួន ឬគណនីអាជីវកម្មរបស់លោកអ្នក។
- **ការចូលរួមចំណែក៖** នៅធនាគារ ABA យើងមានបំណងចូលរួមចំណែកធ្វើឲ្យកាន់តែប្រសើរសម្រាប់ប្រទេសកម្ពុជា។ យើងចង់ដើរតួនាទីដែលផ្តល់សារប្រយោជន៍សម្រាប់ការរស់នៅរបស់អតិថិជនយើងក៏ដូចជាសម្រាប់អនាគតរបស់ប្រទេសទាំងមូលផងដែរ។
- **និរន្តរភាព និងការរីកចម្រើន៖** នៅធនាគារ ABA យើងតែងតែគិតគូរអំពីអនាគតរបស់ធនាគារយើង និងប្រជាជនកម្ពុជា ព្រមទាំងប្រទេសកម្ពុជាផងដែរ។ យើងសូមបង្ហាញនូវការប្តេជ្ញាចិត្តដ៏មោះមុតដូចគ្នាចំពោះបុគ្គលិករបស់យើងក៏ដូចជាអតិថិជនរបស់យើងផងដែរ។ នេះគឺជាវិធីសាស្ត្រមួយដែលអាចឲ្យយើងធានាបាននូវការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ធនាគារ។
- **ក្រមសីលធម៌ និងសុជីវធម៌៖** នៅធនាគារ ABA យើងមានការយកចិត្តទុកដាក់ចំពោះការទទួលខុសត្រូវផ្នែកសង្គមរបស់យើង។ យើងនឹងអនុវត្តស្តង់ដារក្រមសីលធម៌ខ្ពស់ និងមានសុជីវធម៌រវាងគ្នានឹងគ្នាព្រមទាំងអ្វីគ្រប់យ៉ាងដែលយើងកំពុងអនុវត្តពោលគឺទាំងនៅក្នុង និងក្រៅធនាគារ។ ទាំងនេះគឺជាគោលការណ៍ដែលបង្កើតឡើងជាមូលដ្ឋានគ្រឹះសម្រាប់ការទំនាក់ទំនងប្រចាំថ្ងៃ ពោលគឺជាមួយអតិថិជន និងសហគមន៍ដែលយើងកំពុងផ្តល់សេវាជូន ក៏ដូចជា ជាមួយបុគ្គលិករបស់យើងផងដែរ។

ជំពូកទី៣

ការវិនិយោគរបាយការណ៍ហិរញ្ញវត្ថុរបស់

សហគ្រាស

ជំពូកទី៣

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស

៣.១. របាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស

៣.១.១. របាយការណ៍លទ្ធផល

The Advanced Bank of Asia Limited			
Income statement			
For the year ended Dec 31 (In USD)			
	2022	2021	2020
Interest income	570,837,305	454,543,953	354,791,877
Interest expense	(91,580,099)	(62,805,959)	(58,991,424)
Net interest income	479,257,206	391,737,994	295,800,453
Fee and commission income	71,617,717	53,326,594	40,439,052
Fee and commission expense	(27,659,831)	(20,262,189)	(16,108,850)
Net fee and commission income	43,957,886	33,064,405	24,330,202
Other operating income	5,926,210	6,128,724	3,383,117
Personnel expenses	(98,756,492)	(84,630,129)	(71,914,067)
Depreciation and amortisation	(23,503,694)	(19,000,585)	(19,619,284)
Operating expenses	(41,565,653)	(32,789,403)	(29,411,234)
Net impairment losses on financial assets	(26,999,081)	(29,800,220)	(13,698,264)
Profit before tax	338,316,382	264,710,786	188,870,923
Income tax expense	(76,038,145)	(52,686,608)	(37,462,774)
Profit for the year	262,278,237	212,024,178	151,408,149
Other comprehensive income	-	-	-
Total comprehensive income for the year	262,278,237	212,024,178	151,408,149
Total Revenue	648,381,232	513,999,271	398,614,046
Total Expense	386,102,995	301,975,093	247,205,897
Net Profit	262,278,237	212,024,178	151,408,149

៣.១.២. តារាងតុល្យការ

The Advanced Bank of Asia Limited			
Balance Sheet			
As at 31 December 2022			
	2022	2021	2020
Assets			
Cash on hand	461,874,069	478,829,834	378,101,373
Balances with the NBC	1,384,213,047	1,353,953,769	1,481,626,701
Balance with other banks	483,070,473	557,456,114	325,956,497
Loans to customers	6,448,799,797	5,278,989,596	3,814,599,414
Investment securities	34,942,747	36,839,675	7,434,086
Property and equipment	66,067,387	47,643,783	41,731,890
Right-of-use assets	57,064,305	39,893,238	33,719,074
Intangible assets	16,296,439	15,887,348	8,931,430
Deferred tax assets		10,875,555	5,668,114
Other assets	79,488,417	40,691,482	30,514,392
TOTAL ASSETS	9,031,816,681	7,861,060,394	6,128,282,971
LIABILITIES			
Deposits from banks and other financial institutions	142,662,081		
Deposits from customers	7,210,953,614	6,303,730,085	4,871,468,376
Debt securities in issue	0	21,310,996	21,282,088
Borrowings	68,358,368	197,399,626	242,004,091
Subordinated debts	121,045,397	148,027,962	117,023,035
Current tax liabilities	47,388,978	46,957,236	36,217,048
Lease liabilities	60,411,883	42,463,355	35,721,902
Deferred tax liabilities	7,030,085		
Other liabilities	61,875,549	51,358,645	36,778,120
TOTAL LIABILITIES	7,719,725,955	6,811,247,905	5,360,494,660
TOTAL EQUITY	1,312,090,726	1,049,812,489	767,788,311
TOTAL LIABILITIES AND EQUITY	9,031,816,681	7,861,060,394	6,128,282,971

៣.២. ការវិភាគទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស

៣.២.១. ការវិភាគតាមដំណេក ឬការវិភាគលើទំហំរួម

៣.២.១.១. ការវិភាគតាមដំណេកទៅលើរបាយការណ៍លទ្ធផល

តារាងទី ៥៖ ការវិភាគទៅលើធាតុសំខាន់ៗរបស់របាយការណ៍លទ្ធផលតាមជួរឈររបស់ធនាគារវឌ្ឍនៈ
អាស៊ី ចំកាត់ ចន្លោះឆ្នាំ ២០២០-២០២២

The Advanced Bank of Asia Limited						
Common Size Income Statement (Significant account only)						
For the year ended Dec 31 (In USD)						
	2022	2021	2020	Percentage		
				2022	2021	2020
Interest income	570,837,305	454,543,953	354,791,877	88%	88%	89%
Interest expense	(91,580,099)	(62,805,959)	(58,991,424)	-14%	-12%	-15%
Net interest income	479,257,206	391,737,994	295,800,453	74%	76%	74%
Fee and commission income	71,617,717	53,326,594	40,439,052	11%	10%	10%
Fee and commission expense	(27,659,831)	(20,262,189)	(16,108,850)	-4%	-4%	-4%
Net fee and commission income	43,957,886	33,064,405	24,330,202	7%	6%	6%
Other operating income	5,926,210	6,128,724	3,383,117	1%	1%	1%
Personnel expenses	(98,756,492)	(84,630,129)	(71,914,067)	-15%	-16%	-18%
Depreciation and amortisation	(23,503,694)	(19,000,585)	(19,619,284)	-4%	-4%	-5%
Operating expenses	(41,565,653)	(32,789,403)	(29,411,234)	-6%	-6%	-7%
Net impairment losses on financial assets	(26,999,081)	(29,800,220)	(13,698,264)	-4%	-6%	-3%
Profit before tax	338,316,382	264,710,786	188,870,923	52%	52%	47%
Income tax expense	(76,038,145)	(52,686,608)	(37,462,774)	-12%	-10%	-9%
Profit for the year	262,278,237	212,024,178	151,408,149	40%	41%	38%
Other comprehensive income	-	-	-	0%	0%	0%
Total comprehensive income for the year	262,278,237	212,024,178	151,408,149	40%	41%	38%
Total Revenue	648,381,232	513,999,271	398,614,046	100%	100%	100%
Total Expense	386,102,995	301,975,093	247,205,897	60%	59%	62%
Net Profit	262,278,237	212,024,178	151,408,149	40%	41%	38%

- បើតាមការសង្កេតបានបង្ហាញឱ្យឃើញថា នៅក្នុងឆ្នាំ 2020 ចំណូលដែលបានមកពីការប្រាក់ (Interest income) គឺមានចំនួនសរុប 354,791,877 ស្មើនឹង 89% បើធៀបជាមួយប្រាក់ចំណូលសរុប ចំណែកឯនៅក្នុងឆ្នាំ 2021 ចំណូលដែលបានមកពីការប្រាក់ 454,543,953 ស្មើនឹង 88% និងឆ្នាំចុងក្រោយគឺឆ្នាំ 2022 ចំណូលដែលបានមកពីការប្រាក់មានចំនួន 570,837,305 ដែលស្មើនឹង 88%។
- ក្នុងឆ្នាំ 2020 ចំណាយការប្រាក់ (Interest expense) គឺមានចំនួន \$58,991,424 ស្មើនឹង 15% បើធៀបជាមួយនិងប្រាក់ចំណូលសរុប។ ចំពោះការចំណាយទៅលើការប្រាក់ក្នុងឆ្នាំ 2021 គឺមានចំនួន \$62,805,959 ស្មើនឹង 12% និងក្នុងឆ្នាំ 2022 ចំណាយលើការប្រាក់មានចំនួន \$91,580,099 ស្មើនឹង 14%។
- បើតាមការសង្កេតយើងអាចឃើញបានថា ក្នុងឆ្នាំ 2020 (Fee and commission income) ដែលត្រូវជាប្រាក់ចំណូលដែលទទួលបានមកពីកម្រៃជើងសារ មានចំនួន \$40,439,052 ស្មើនឹង 10% នៃប្រាក់ចំណូលសរុប។ ក្នុងឆ្នាំ 2021 ប្រាក់ដែលទទួលបានពីកម្រៃជើងសារនេះមានចំនួន \$53,326,594 ដែលស្មើនឹង 10%។ រីឯក្នុងឆ្នាំ 2022 វិញ ប្រាក់ចំណូលពីកម្រៃជើងសារនេះទទួលបាននៅក្នុងចំនួន \$71,617,717 ស្មើនឹង 11% លើសពីឆ្នាំមុនៗចំនួនមួយភាគរយ។
- តែបើសិនជាយើងសង្កេតមើលពីចំនួនទឹកប្រាក់ដែលបានចំណាយទៅលើប្រាក់កម្រៃជើងសារ (Fee and commission expense) នេះវិញ យើងឃើញថា នៅក្នុងឆ្នាំ 2020 មានចំនួន \$16,108,850 ស្មើនឹង 4% នៃប្រាក់សរុប។ ចំណែកឯក្នុងឆ្នាំ 2021 និងឆ្នាំ 2022 វិញ ទោះជាមានចំនួនជាតួលេខខុសគ្នាបន្តិចមែន តែចំនួនដែលគិតជាភាគរយនៅតែស្មើនឹង 4% ដដែរ។
- ចំពោះចំណូលដែលបានមកពីការធ្វើប្រតិបត្តិការនានារបស់ធនាគារ (Other operating income) ទាំងបីឆ្នាំនេះ គឺពីឆ្នាំ 2020 រហូតដល់ឆ្នាំ 2022 យើងឃើញថាវាមានអត្រាស្មើនឹង 1% ទាំងបីឆ្នាំ បើធៀបនិងប្រាក់ចំណូលសរុប។
- យើងក៏អាចសង្កេតឃើញទៀតថាប្រាក់ ចំណាយទៅលើប្រាក់បៀវត្ស (Personal expense) មានចំនួន 71,914,067 ស្មើនឹង 18% ក្នុងឆ្នាំ 2020។ តែនៅក្នុងឆ្នាំ 2021 ចំណាយទៅលើប្រាក់បៀវត្សនេះមានចំនួន \$84,630,129 ស្មើនឹង 16% និងនៅក្នុងឆ្នាំ 2022 មានចំនួន \$98,756,492 ដែលមានអត្រាធ្លាក់ចុះមកនៅត្រឹម 15%។

- ចំពោះ (Depreciation and amortization) ដែលជាចំណាយក្នុងការរំលស់ក្នុងឆ្នាំ 2020 មានចំនួន \$19,619,284 ស្មើនឹង 5%។ ចំណែកឯក្នុងឆ្នាំ 2021 និងឆ្នាំ 2022 អត្រាធ្លាក់ចុះមកសល់ត្រឹមតែ 4% ប៉ុណ្ណោះ។
- Operating expense គឺជាប្រាក់ចំណាយទៅលើប្រតិបត្តិការនានាមានចំនួន \$29,411,234 ស្មើនឹង 7% ក្នុងឆ្នាំ 2020 និងឆ្នាំពីរចុងក្រោយទៀតធ្លាក់ចុះអស់មួយភាគរយមកត្រឹមតែអត្រា 6% ប៉ុណ្ណោះ។
- ចុងក្រោយយើងសង្កេតឃើញថាប្រាក់ចំណេញសរុបប្រចាំឆ្នាំ (Net profit) របស់ធនាគារមួយនេះមានចំនួន \$151,408,149 ដែលស្មើនឹង 38% នៅក្នុងឆ្នាំ 2020។ ក្នុងឆ្នាំ 2021 វិញ យើងឃើញថា ចំណេញសរុបប្រចាំឆ្នាំកើនឡើងដល់ \$212,024,178 ស្មើនឹង 41% ហើយនិងឆ្នាំ 2022 មានចំនួន \$262,278,237 ស្មើនឹង 40%។

៣.២.១.២. ការវិភាគតាមជួរឈរទៅលើតារាងតុល្យការ

តារាងទី ៦៖ ការវិភាគទៅលើធាតុសំខាន់ៗរបស់តារាងតុល្យការតាមជួរឈររបស់ធនាគារវៀនណាម៖ អាស៊ី ចំកាត់ ចន្លោះ ឆ្នាំ២០២០-២០២២

The Advanced Bank of Asia Limited Common Size Balance Sheet As at 31 December 2022						
	2022	2021	2020	2022	2021	2020
Assets						
Cash on hand	461,874,069	478,829,834	378,101,373	5%	6%	6%
Balances with the NBC	1,384,213,047	1,353,953,769	1,481,626,701	15%	17%	24%
Balance with other banks	483,070,473	557,456,114	325,956,497	5%	7%	5%
Loans to customers	6,448,799,797	5,278,989,596	3,814,599,414	71%	67%	62%
Investment securities	34,942,747	36,839,675	7,434,086	0%	0%	0%
Property and equipment	66,067,387	47,643,783	41,731,890	1%	1%	1%
Right-of-use assets	57,064,305	39,893,238	33,719,074	1%	1%	1%
Intangible assets	16,296,439	15,887,348	8,931,430	0%	0%	0%
Deferred tax assets		10,875,555	5,668,114	0%	0%	0%
Other assets	79,488,417	40,691,482	30,514,392	1%	1%	0%
TOTAL ASSETS	9,031,816,681	7,861,060,394	6,128,282,971	100%	100%	100%
LIABILITIES						
Deposits from banks and other financial institutions	142,662,081			2%	0%	0%
Deposits from customers	7,210,953,614	6,303,730,085	4,871,468,376	80%	80%	79%
Debt securities in issue	0	21,310,996	21,282,088	0%	0%	0%
Borrowings	68,358,368	197,399,626	242,004,091	1%	3%	4%
Subordinated debts	121,045,397	148,027,962	117,023,035	1%	2%	2%
Current tax liabilities	47,388,978	46,957,236	36,217,048	1%	1%	1%
Lease liabilities	60,411,883	42,463,355	35,721,902	1%	1%	1%
Deferred tax liabilities	7,030,085			0%	0%	0%
Other liabilities	61,875,549	51,358,645	36,778,120	1%	1%	1%
TOTAL LIABILITIES	7,719,725,955	6,811,247,905	5,360,494,660	85%	87%	87%
TOTAL EQUITY	1,312,090,726	1,049,812,489	767,788,311	15%	13%	13%
TOTAL LIABILITIES AND EQUITY	9,031,816,681	7,861,060,394	6,128,282,971	100%	100%	100%

- សាច់ប្រាក់ក្នុងបេឡា (Cash on hand) ទាំងបីឆ្នាំរបស់ធនាគារនេះ យើងថាមានពីរឆ្នាំមានអត្រាស្មើនឹង 6% គឺក្នុងឆ្នាំ 2020 និងឆ្នាំ 2021 ។ ចំណែកឆ្នាំ 2022 វិញ គឺមានអត្រាស្មើនឹង 5% នៃទ្រព្យសកម្មសរុបទាំងអស់។
- Balance with NBC ដែលត្រូវជាបញ្ញើពីធនាគារកាណាដារបស់ធនាគារមានអត្រាស្មើនឹង 24% ក្នុងឆ្នាំ 2020 តែត្រូវបានធ្លាក់ចុះក្នុងឆ្នាំ 2021 មកត្រឹម 17% ហើយនៅតែបន្តធ្លាក់មកនៅត្រឹម 15% ប៉ុណ្ណោះនៅក្នុងឆ្នាំ 2022 ។
- Balance with other banks ដែលជាបញ្ញើពីធនាគារដទៃមានចំនួន \$325,956,497 ស្មើនឹង 5% បើធៀបជាមួយទ្រព្យសកម្មសរុបនៅក្នុងឆ្នាំ 2020 ។ នៅក្នុងឆ្នាំ 2021 ចំនួនបញ្ញើពីធនាគារដទៃកើនដល់ចំនួន \$557,456,114 ត្រូវនឹង 7% នៃទ្រព្យសកម្មសរុប ប៉ុន្តែចំនួននេះបានថយចុះមកវិញនៅក្នុងឆ្នាំ 2022 សល់ត្រឹម \$483,070,473 ស្មើនឹង 5% បើធៀបនិងទ្រព្យសកម្មសរុប។
- Loan to customer ជាប្រាក់កម្ចីសម្រាប់អតិថិជនដែលបន្តកើនឡើងជាប់រាល់ឆ្នាំ ដែលនៅក្នុងឆ្នាំ 2020 មានចំនួន \$3,814,599,414 គិតជាភាគរយស្មើនឹង 62% ។ ក្នុងឆ្នាំ 2021 ចំនួនប្រាក់កម្ចីនេះកើនដល់ \$5,278,989,596 ដែលស្មើនឹង 67% ហើយវាក៏នៅតែបន្តកើនឡើងរហូតដល់ \$6,448,799,797 ស្មើនឹង 71% បើធៀបទៅនិងទ្រព្យសកម្មសរុបក្នុងឆ្នាំ 2022 ។
- Deposit from customers ជាប្រាក់បញ្ញើពីអតិថិជនដែលវាមានចំនួន \$4,871,468,376 ដែលស្មើនឹង 79% នៅក្នុងឆ្នាំ 2020 នៃបំណុលនិងមូលធនសរុប។ ចំណែកឆ្នាំ 2021 និងឆ្នាំ 2022 វិញ ប្រាក់បញ្ញើពីអតិថិជននេះមានចំនួន មានអត្រាស្មើនឹង 80% ដូចគ្នាទាំងពីរឆ្នាំ។
- ប្រាក់កម្ចីរបស់ធនាគារ (Borrowings) មានចំនួន \$242,004,091 ត្រូវនឹង 4% នៅក្នុងឆ្នាំ 2020 បើធៀបជាមួយបំណុលនិងទ្រព្យមូលធនម្ចាស់សរុប។ នៅក្នុងឆ្នាំ 2021 វិញ ចំនួនប្រាក់កម្ចីនេះមានត្រឹម \$197,399,626 ស្មើនឹង 3% ហើយក្នុងឆ្នាំ 2022 ចំនួននេះសល់ត្រឹម \$68,358,368 ដែលវាស្មើនឹង 1% តែប៉ុណ្ណោះ បើធៀបនឹងបំណុលជាមួយនិងប្រាក់មូលធនសរុប។
- ដូចនេះចំនួនបំណុលសរុប (Total liabilities) របស់ធនាគារ ABA មានអត្រាស្មើនឹង 87% រយៈពេលពីរឆ្នាំគឺ ក្នុងឆ្នាំ 2020 និងឆ្នាំ 2021 ។ តែក្នុងឆ្នាំ 2022 ចំនួនបំណុលនេះមានតែ \$7,719,725,955 ដែលអត្រារបស់វាស្មើនឹង 85% តិចជាងឆ្នាំមុនៗ 2% ។
- ចុងក្រោយគឺចំនួនមូលធនសរុប (Total equity) ដែលមានក្នុងធនាគារមួយនេះ មានចំនួន 767,788,311 ក្នុងឆ្នាំ 2020 និងមានចំនួន 1,049,812,489 ក្នុងឆ្នាំ 2021 ដែលទាំងពីរឆ្នាំនេះមានអ

ត្រាស្មើនឹង 13% ដូចគ្នា។ ចុងក្រោយគឺឆ្នាំ 2022 មូលធននេះមានចំនួន 1,312,090,726 ដែលមាន
អត្រាស្មើនឹង 15% ច្រើនជាងឆ្នាំមុនៗចំនួនពីរភាគរយ។

៣.២.២. ការវិភាគតាមជួរដេក

តារាងទី ៧៖ ការវិភាគទៅលើធាតុសំខាន់ៗរបស់តារាងតុល្យការតាមជួរដេករបស់ធនាគារវៀន: អាស៊ី
ចំកាត់ ចន្លោះ ឆ្នាំ២០២០-២០២២

Horizontal Analyze Income Statement (Significant account only For the year ended Dec 31 (In USD))							
	2022	2021	2020	2022	2021	2022	2021
Interest income	570,837,305	454,543,953	354,791,877	116,293,352	99,752,076	26%	28%
Interest expense	(91,580,099)	(62,805,959)	(58,991,424)	(28,774,140)	(3,814,535)	46%	6%
Net interest income	479,257,206	391,737,994	295,800,453	87,519,212	95,937,541	22%	32%
Fee and commission income	71,617,717	53,326,594	40,439,052	18,291,123	12,887,542	34%	32%
Fee and commission expense	(27,659,831)	(20,262,189)	(16,108,850)	(7,397,642)	(4,153,339)	37%	26%
Net fee and commission income	43,957,886	33,064,405	24,330,202	10,893,481	8,734,203	33%	36%
Other operating income	5,926,210	6,128,724	3,383,117	(202,514)	2,745,607	-3%	81%
Personnel expenses	(98,756,492)	(84,630,129)	(71,914,067)	(14,126,363)	(12,716,062)	17%	18%
Depreciation and amortisation	(23,503,694)	(19,000,585)	(19,619,284)	(4,503,109)	618,699	24%	-3%
Operating expenses	(41,565,653)	(32,789,403)	(29,411,234)	(8,776,250)	(3,378,169)	27%	11%
Net impairment losses on financial assets	(26,999,081)	(29,800,220)	(13,698,264)	2,801,139	(16,101,956)	-9%	118%
Profit before tax	338,316,382	264,710,786	188,870,923	73,605,596	75,839,863	28%	40%
Income tax expense	(76,038,145)	(52,686,608)	(37,462,774)	(23,351,537)	(15,223,834)	44%	41%
Profit for the year	262,278,237	212,024,178	151,408,149	50,254,059	60,616,029	24%	40%
Other comprehensive income	-	-	-	-	-	-	-
Total comprehensive income for the year	262,278,237	212,024,178	151,408,149	50,254,059	60,616,029	24%	40%
Total Revenue	648,381,232	513,999,271	398,614,046	134,381,961	115,385,225	26%	29%
Total Expense	386,102,995	301,975,093	247,205,897	84,127,902	54,769,196	28%	22%
Net Profit	262,278,237	212,024,178	151,408,149	50,254,059	60,616,029	24%	40%

តាមរយៈតារាងខាងលើនេះបានបង្ហាញថា

- ចំណូលការប្រាក់ (Interest income) របស់ធនាគារ ABA ចន្លោះឆ្នាំ 2020 ទៅឆ្នាំ 2021 មានការកើនឡើង 28% និងកើនឡើងចំនួន 26% បន្ថែមទៀតចន្លោះឆ្នាំ 2021 ទៅ ឆ្នាំ 2022។

- Interest expense ជាចំណាយការប្រាក់ដែលបានកើនឡើង 6% នៅក្នុងឆ្នាំ 2021 បើធៀបជាមួយឆ្នាំ 2020 និងកើនឡើងបន្ថែមទៀតចំនួន 46% ក្នុងឆ្នាំ 2022 បើធៀបជាមួយនិងឆ្នាំ 2021 ។
- Fee and commission income ជាចំណូលទឹកប្រាក់ដែលបានមកពីប្រាក់កម្រៃជើងសារ យើងអាចឃើញថានៅក្នុងឆ្នាំ 2021 គឺមានការកើនឡើងចំនួន 32% បើធៀបជាមួយឆ្នាំ 2020 ហើយនៅក្នុងឆ្នាំ 2022 ក៏នៅតែមានការកើនឡើងជាបន្តទៀតចំនួន 34% បើធៀបនិងឆ្នាំ 2021 ។
- Fee and commission expense ជាចំនួនទឹកប្រាក់ដែលបានចំណាយទៅលើប្រាក់កម្រៃជើងសារដែលវាមានកំណើនចំនួន 26% ក្នុងឆ្នាំ 2021 ធៀបជាមួយឆ្នាំ 2020 ។ ចំណាយទៅលើកម្រៃជើងសារនេះក៏នៅតែបន្តកើនឡើងចំនួន 37% ក្នុងឆ្នាំ 2022 បើធៀបជាមួយនិងឆ្នាំ 2021 ។
- Other operating income ជាចំណូលដែលបានមកពីការធ្វើប្រតិបត្តិការនានារបស់ធនាគារដែលយើងឃើញថា ក្នុងឆ្នាំ 2021 មានអត្រាកើនឡើងរហូតដល់ 81% បើធៀបជាមួយនិងឆ្នាំ 2020 ។ តែអត្រានេះក៏ត្រូវថយចុះអស់ 3% វិញនៅក្នុងឆ្នាំ 2022 ពេលដែលប្រៀបធៀបជាមួយឆ្នាំ 2021 ។
- ប្រាក់ចំណាយទៅលើប្រាក់បៀវត្ស (Personal expenses) បានកើនឡើង 18% ក្នុងឆ្នាំ 2021 ដែលស្មើនឹងចំនួន \$12,716,062 បើធៀបនឹងឆ្នាំ 2020 ។ តែក្នុងឆ្នាំ 2022 ប្រាក់ចំណាយទៅលើប្រាក់បៀវត្សបានមួយនេះបានធ្លាក់ចុះអស់មួយភាគយវិញ សល់ត្រឹម 17% ដែលស្មើនឹងចំនួន \$14,126,363 បើធៀបនឹងឆ្នាំ 2021 ។
- នៅក្នុងឆ្នាំ 2021 Operating expenses ដែលត្រូវជាចំណាយទៅលើការធ្វើប្រតិបត្តិការនានារបស់ធនាគារ បានកើនឡើង 11% នេះបើតាមផលធៀបរវាងឆ្នាំ 2020 និងឆ្នាំ 2021 ។ ហើយវាក៏បន្តកើនឡើងជាបន្តរហូតដល់អត្រា 27% ដែលស្មើនឹងចំនួន \$8,776,250 យោងតាមផលធៀបរវាងឆ្នាំ 2021 និងឆ្នាំ 2022 ។
- ចំពោះ Net impairment losses on financial assets យើងសង្កេតឃើញថា វាបានកើនឡើងរហូតដល់អត្រា 118% ដែលស្មើនឹងចំនួន \$16,101,956 នេះបើយោងតាមផលធៀបក្នុងឆ្នាំ 2020 និងឆ្នាំ 2021 ។ តែបើយើងងាយមកវិភាគនៅក្នុងឆ្នាំ 2022 វិញ អត្រានេះក៏ធ្លាក់ចុះអស់ 9% វិញមកសល់ត្រឹមចំនួន \$2,801,139 បើតាមផលធៀបរវាងឆ្នាំ 2021 និងឆ្នាំ 2022 ។
- យើងក៏សង្កេតឃើញថា Total revenue ដែលជាចំណូលសរុប មានអត្រាកើនឡើង 29% នៅចន្លោះឆ្នាំ 2020 និងឆ្នាំ 2021 ។ តែនៅចន្លោះឆ្នាំ 2021 និងឆ្នាំ 2022 វិញ អត្រាកើនឡើងបានត្រឹមតែ 26% ប៉ុណ្ណោះ តិចជាងពីមុនចំនួន 3% ។

- ចំណែក Total expenses ដែលត្រូវជាចំណាយសរុបវិញ មានការកើនឡើងចំនួន 22% រវាងឆ្នាំ 2020 និងឆ្នាំ 2021 ហើយក៏បន្តកើនឡើងរហូតដល់ 28% នៅរវាងឆ្នាំ 2021 និង 2022។
- ចុងក្រោយគឺ Net profit ជាចំណូលសរុបប្រចាំឆ្នាំនោះ យើងថាបានកើនឡើងដល់ 40% រវាងឆ្នាំ 2020 និង 2021 តែក៏បានធ្លាក់ចុះទៅវិញសល់ត្រឹម 24% នៅចន្លោះឆ្នាំ 2021 និង 2022។

៣.២.២.១. ការវិភាគតាមដំណាក់កាលលើតារាងតុល្យការ

Common Size Balance Sheet (Significant account only) As at 31 December 2022				Change in amount		Change in %	
2022	2021	2020	2022	2021	2022	2021	
Assets							
Cash on hand	461,874,069	478,829,834	378,101,373	-16,955,765	100,728,461	-4%	27%
Balances with the NBC	1,384,213,047	1,353,953,769	1,481,626,701	30,259,278	-127,672,932	2%	-9%
Balance with other banks	483,070,473	557,456,114	325,956,497	-74,385,641	231,499,617	-13%	71%
Loans to customers	6,448,799,797	5,278,989,596	3,814,599,414	1,169,810,201	1,464,390,182	22%	38%
Investment securities	34,942,747	36,839,675	7,434,086	-1,896,928	29,405,589	-5%	396%
Property and equipment	66,067,387	47,643,783	41,731,890	18,423,604	5,911,893	39%	14%
Right-of-use assets	57,064,305	39,893,238	33,719,074	17,171,067	6,174,164	43%	18%
Intangible assets	16,296,439	15,887,348	8,931,430	409,091	6,955,918	3%	78%
Deferred tax assets		10,875,555	5,668,114	-10,875,555	5,207,441	-100%	92%
Other assets	79,488,417	40,691,482	30,514,392	38,796,935	10,177,090	95%	33%
TOTAL ASSETS	9,031,816,681	7,861,060,394	6,128,282,971	1,170,756,287	1,732,777,423	15%	28%
LIABILITIES				0	0		
Deposits from banks and other financial institutions	142,662,081			142,662,081	0		
Deposits from customers	7,210,953,614	6,303,730,085	4,871,468,376	907,223,529	1,432,261,709	14%	29%
Debt securities in issue	0	21,310,996	21,282,088	-21,310,996	28,908	-100%	0%
Borrowings	68,358,368	197,399,626	242,004,091	-129,041,258	-44,604,465	-65%	-18%
Subordinated debts	121,045,397	148,027,962	117,023,035	-26,982,565	31,004,927	-18%	26%
Current tax liabilities	47,388,978	46,957,236	36,217,048	431,742	10,740,188	1%	30%
Lease liabilities	60,411,883	42,463,355	35,721,902	17,948,528	6,741,453	42%	19%
Deferred tax liabilities	7,030,085			7,030,085	0		
Other liabilities	61,875,549	51,358,645	36,778,120	10,516,904	14,580,525	20%	40%
TOTAL LIABILITIES	7,719,725,955	6,811,247,905	5,360,494,660	908,478,050	1,450,753,245	13%	27%
TOTAL EQUITY	1,312,090,726	1,049,812,489	767,788,311	262,278,237	282,024,178	25%	37%
TOTAL LIABILITIES AND EQUITY	9,031,816,681	7,861,060,394	6,128,282,971	1,170,756,287	1,732,777,423	15%	28%

- កំណើនសាច់ប្រាក់ក្នុងបេឡារបស់ធនាគារ ABA (Cash on hand) នៅក្នុងឆ្នាំ 2021 បានបង្ហាញឱ្យឃើញថាមានចំនួនរហូតដល់ទៅ 27% បើធៀបនឹងឆ្នាំ 2020 បន្ថែមនៅក្នុងឆ្នាំ 2022 វាបានថយចុះមកនៅចំនួន 4% វិញ បើធៀបនឹងទៅនឹងឆ្នាំ 2021 ។

- ក្នុងនោះ Balance with NBC ដែលជាបញ្ញើពីធនាគារជាតិកាណាដានោះ នៅក្នុងឆ្នាំ 2021 យើងអាចសង្កេតឃើញថាចំនួនរបស់វាបានថយចុះមកនៅសល់ 9% បើធៀបជាមួយឆ្នាំ 2020 តែវាក៏បានកើនឡើងចំនួន 2% វិញនៅក្នុងឆ្នាំ 2022 ពេលដែលយកមកប្រៀបធៀបជាមួយឆ្នាំ 2021។
- រីឯ Balance sheet with other banks ដែលត្រូវជាបញ្ញើពីធនាគារដទៃនោះ យើងអាចឃើញថា នៅក្នុងឆ្នាំ 2021 មានអត្រាកើនឡើងរហូតដល់ 71% នៅរវាងផលធៀបក្នុងឆ្នាំ 2020 និងឆ្នាំ 2021។ ហើយបើតាមផលធៀបក្នុងឆ្នាំ 2021 និងឆ្នាំ 2022 បញ្ញើនេះក៏បានធ្លាក់ចុះមកនៅសល់ត្រឹមអត្រា 13% ប៉ុណ្ណោះ។
- Loan to customer ជាកម្ចីសម្រាប់អតិថិជន បានកើនឡើងចំនួន 38% នៅចន្លោះឆ្នាំ 2020 និងឆ្នាំ 2021។ តែក្នុងឆ្នាំ 2022 កម្ចីនេះបានធ្លាក់ចុះមកសល់ត្រឹមអត្រា 22% បើតាមផលធៀបរវាងឆ្នាំ 2021 និងឆ្នាំ 2022។
- Investment security ជាការវិនិយោគទៅលើមូលបត្រ បានកើនឡើងជាច្រើននៅក្នុងឆ្នាំ 2021 រហូតដល់ 396% បើតាមផលធៀបរវាងឆ្នាំ 2020 និងឆ្នាំ 2021។ ទោះជាយ៉ាងក៏ចំនួននេះមិនបានស្ថិតស្ថេរនោះទេ ព្រោះក្នុងឆ្នាំ 2022 វាក៏ធ្លាក់ចុះមកវិញអស់ 5% នេះបើយោងតាមផលធៀបក្នុងឆ្នាំ 2021 និងឆ្នាំ 2022។
- ទ្រព្យនិងសម្ភារៈ (Property and equity) មានការកើនឡើង 14% ក្នុងឆ្នាំ 2021 តាមផលធៀបក្នុងឆ្នាំ 2020 និងឆ្នាំ 2021។ ក្នុងឆ្នាំ 2022 វាបានកើនឡើងលើសឆ្នាំមុនជាច្រើនរហូតដល់ 39% នេះបើគិតរវាងឆ្នាំ 2021 និងឆ្នាំ 2022។
- Total assets ជាចំនួនទ្រព្យសកម្មសរុបរបស់ធនាគារ ដែលបានកើនឡើង 28% រវាងឆ្នាំ 2020 និងឆ្នាំ 2021 ហើយចន្លោះឆ្នាំ 2021 និងឆ្នាំ 2022 វាក៏កើនឡើងបានត្រឹម 15% ប៉ុណ្ណោះដែលវាមានចំនួនតិចជាងឆ្នាំមុន។
- ប្រាក់បញ្ញើពីអតិថិជន (Deposit from customers) ដែលជាផលធៀបចន្លោះឆ្នាំ 2020 និងឆ្នាំ 2021 មានចំនួន 29% តែនៅចន្លោះឆ្នាំ 2021 និងឆ្នាំ 2022 វាក៏កើនឡើងបានត្រឹមអត្រា 14%។
- Total liabilities ជាចំនួនបំណុលសរុបរបស់ធនាគារ ABA វាមានអត្រា 27% រវាងឆ្នាំ 2020 និងឆ្នាំ 2021 អត្រានេះក៏បន្តកើនឡើងប៉ុន្តែកើនបានតិចជាងឆ្នាំមុនត្រឹម 13% តាមផលធៀបរវាងឆ្នាំ 2021 និងឆ្នាំ 2022។

- Total equity វិញ ជាចំនួនមូលធនសរុប ដែលបានកើនឡើងដល់ 37% បើតាមការប្រៀបធៀបចន្លោះឆ្នាំ 2020 និងឆ្នាំ2021។ ចន្លោះឆ្នាំ 2021 ទៅឆ្នាំ 2022 ចំនួនមូលធនសរុបក៏នៅតែបន្តការកើនឡើងតែកើនឡើងបានត្រឹម 25% នោះទេ តិចជាងឆ្នាំមុន 12%។

៣.២.៣. ការវិភាគតាមអនុបាត (Ratio Analysis)

៣.២.៣.១. អនុបាតផលត្រឡប់នៃទ្រព្យសកម្ម (Return on Assets Ratio)

$$\text{Return on Asset in \%} = \frac{\text{Net Income} \times 100}{\text{Total Asset}}$$

តារាងទី៨ ៖ ការវិភាគជាភាគរយទៅលើអនុបាតផលត្រឡប់នៃទ្រព្យសកម្មរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០២០-២០២២

Return on Asset in %				
Year	Net Income	Total Asset	Return on Asset	Change
2020	151,408,149	6,128,282,971	2%	
2021	212,024,178	7,861,060,394	3%	0.23%
2022	262,278,237	9,031,816,681	3%	0.21%

- នៅក្នុងឆ្នាំ 2020 យើងអាចសង្កេតឃើញថាអនុបាតផលត្រឡប់នៃទ្រព្យសកម្មរបស់ធនាគារមួយនេះមានចំនួនស្មើនឹង 2% ដែលមានន័យថាធនាគារវឌ្ឍនៈអាស៊ីចំកាត់អាចរកប្រាក់ចំណេញបាន \$0.02 មកពីការប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួន \$1 ក្នុងមួយឆ្នាំ។
- ចំណែកឆ្នាំ 2021 វិញ យើងឃើញថាអនុបាតផលត្រឡប់នៃទ្រព្យសកម្មរបស់ធនាគារនេះមានការកើនឡើងមកចំនួន 3% វិញ ដែលវាមានន័យថាធនាគារមួយនេះអាចរកប្រាក់ចំណេញបាន \$0.03 ពីការប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួននៅក្នុងឆ្នាំ 2021 ។
- រីឯក្នុងឆ្នាំ 2022 អនុបាតផលត្រឡប់នៃទ្រព្យសកម្មរបស់ធនាគារ ABA នៅតែរក្សាបាននូវចំនួនដដែលគឺស្មើនឹង 3%។ ដូចនេះមានន័យថាធនាគារ ABA អាចរកប្រាក់ចំណេញបាន \$0.03 មកពីការប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួន \$1 នៅក្នុងឆ្នាំ 2022។

សេចក្តីសន្និដ្ឋាន៖ តាមរយៈការវិភាគទៅលើអនុបាតខាងលើនេះយើងរកឃើញថា ធនាគារ ABA ពិតជាអាចស្វែងរកផងចំណេញពីការវិនិយោគទៅលើទ្រព្យសកម្មរបស់ខ្លួនបានពិតប្រាកដកមែន ដោយអាចរក្សា និងធ្វើឱ្យទ្រព្យសកម្មរបស់ខ្លួនកើនឡើងបាន នេះបើយោងតាមការវិភាគអនុបាតរយៈពេលបីឆ្នាំនេះ។ ជាក់ស្តែងដូចជាក្នុងឆ្នាំ 2021 ទៅឆ្នាំ 2022 ធនាគារមួយនេះនៅតែអាចរក្សាផងចំណេញទ្រព្យសកម្មរបស់ខ្លួនបានដដែលទោះបីជាគ្មានការរីកចម្រើន ក៏មិនមានការថយចុះដែរ។

៣.២.៣.២. អនុបាតផលត្រឡប់នៃមូលធន (Return on Equity Ratio)

តារាងទី៩ ៖ ការវិភាគជាភាគរយទៅលើអនុបាតផលត្រឡប់នៃមូលធនរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០២០-២០២២។

$$\text{Return on Equity in \%} = \frac{\text{Net Income} \times 100}{\text{Total Equity}}$$

Return on Equity in %				
Year	Net income	Total Equity	Return on Equity	Change
2020	151,408,149	767,788,311	20%	
2021	212,024,178	1,049,812,489	20%	0.48%
2022	262,278,237	1,312,090,726	20%	-0.21%

- យើងសង្កេតឃើញថា អនុបាតបានផលត្រឡប់មកវិញនៃមូលធនម្ចាស់របស់ធនាគារមួយនេះមានចំនួនស្មើនឹង 20% ទាំងបីឆ្នាំតែម្តង គឺក្នុងឆ្នាំ 2020 2021 និង 2022។ នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ABA អាចប្រាក់ចំណេញបានចំនួន 0.20 ពីទ្រព្យមូលធនម្ចាស់របស់ខ្លួនក្នុង \$1 នៃរយៈពេលបីឆ្នាំនេះ។

សេចក្តីសន្និដ្ឋាន៖ តាមរយៈការវិភាគទៅលើអនុបាតមួយនេះ យើងអាចដឹងបានថាធនាគារវឌ្ឍនៈអាស៊ី ចំកាត់ពិតជាអាចទាញយកផលចំណេញចេញពីទ្រព្យមូលធនម្ចាស់របស់ខ្លួនបានប្រាកដមែន។ ធនាគារមួយនេះមិនត្រឹមតែអាចទាញយកប្រាក់ចំណេញឱ្យក្រុមហ៊ុនបានប៉ុណ្ណោះទេ តែនៅរក្សាតុល្យភាពផលចំណេញរបស់ខ្លួនបានពីមួយឆ្នាំទៅមួយឆ្នាំទៀតផង ដោយមិនឱ្យមានការធ្លាក់ចុះ ទោះគ្មានការកើនឡើងក៏ដោយ។

៣.២.៣. អនុបាតមេគុណនៃមូលធនរបស់ (Equity Multiplier Ratio)

តារាងទី១០ ៖ ការវិភាគជាភាគរយទៅលើអនុបាតមេគុណនៃមូលធនរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០២០-២០២២។

$$\text{Equity Multiplier in \%} = \frac{\text{Total Assets} \times 100}{\text{Total Equity}}$$

Equity Multiplier in %				
Year	Total Asset	Total Equity	Equity Multiplier	Change
2020	6,128,282,971	767,788,311	798%	
2021	7,861,060,394	1,049,812,489	749%	-49.37%
2022	9,031,816,681	1,312,090,726	688%	-60.45%

- នៅក្នុងឆ្នាំ 2020 យើងអាចវិភាគបានថាអនុបាតមេគុណនៃមូលធនរបស់សហគ្រាសមានចំនួនស្មើនឹង 798% ដែលមានន័យថាទ្រព្យសកម្មសរុបរបស់ធនាគារមួយនេះស្មើនឹង 7.98 ដងនៃមូលធនសរុប។
- ដោយឡែកនៅក្នុងឆ្នាំ 2021 អនុបាតមេគុណនៃមូលធនរបស់ធនាគារមួយនេះបានធ្លាក់ចុះបន្តិចមកនៅត្រឹម 749% ដែលនេះមានន័យថា អនុបាតមេគុណនៃមូលធនរបស់ធនាគារ ABA ទ្រព្យសកម្មសរុបមានចំនួន 7.49 ដងនៃមូលធនសរុបរបស់ធនាគារ។
- យើងសង្កេតឃើញថាអនុបាតមេគុណនៃមូលធនរបស់ធនាគារនៅតែបន្តធ្លាក់ចុះមកនៅក្នុងអត្រា 688% ដែលមានន័យថា ធនាគារអាចរកទ្រព្យសកម្មសរុបស្មើនឹង 6.88 ដងនៃមូលធនសរុបតែប៉ុណ្ណោះ នៅក្នុងឆ្នាំ 2022។

សេចក្តីសន្និដ្ឋាន៖ តាមរយៈការគណនា និងវាយតម្លៃទៅលើអនុបាតខាងលើនេះ យើងអាចសន្មត់បានថា ធនាគារ ABA មិនសូវពឹងផ្អែកទៅលើបំណុលនិងកម្ចីមកទ្រទ្រង់ទ្រព្យសកម្មរបស់ខ្លួនប៉ុន្មាននោះទេ ដោយយើងអាចឃើញបានថាវាមានចំនួនថយចុះបន្តិចម្តងៗពីមួយឆ្នាំទៅមួយឆ្នាំ។

៣.២.៣.៤. អនុបាតផលធៀបនៃបំណុលនិងទ្រព្យសកម្ម (Debt-to-Asset Ratio)

តារាងទី១១ ៖ ការវិភាគជាភាគរយទៅលើអនុបាតផលធៀបនៃបំណុលនិងទ្រព្យសកម្មរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០២០-២០២២។

$$\text{Debt to Asset in \%} = \frac{\text{Total Liabilities} \times 100}{\text{Total Asset}}$$

Debt to Assets in %				
Year	Total Liabilities	Total Asset	Equity Multiplier	Change
2020	5,360,494,660	6,128,282,971	87%	
2021	6,811,247,905	7,861,060,394	87%	-0.83%
2022	7,719,725,955	9,031,816,681	85%	-1.17%

- នៅក្នុងឆ្នាំ 2020 អនុបាតផលធៀបនៃបំណុលនិងទ្រព្យសកម្មនេះមានអត្រារហូតដល់ទៅ 87% ដែលអាចបញ្ជាក់បានថារាល់ទ្រព្យសកម្ម \$1 របស់ធនាគារមួយនេះត្រូវការប្រើប្រាស់បំណុល 0.87 ដង នៅក្នុងឆ្នាំ 2020។
- នៅក្នុងឆ្នាំ 2021 វិញ អនុបាតផលធៀបនៃបំណុលនិងទ្រព្យសកម្មមួយនេះមិនមានការប្រែប្រួលនោះទេ គឺមានន័យថា វានៅតែមានចំនួនអត្រាស្មើនឹង 87% ត្រូវជា 0.87 ដងនៃការប្រើប្រាស់បំណុលនៅក្នុងឆ្នាំដដែលនេះ។
- រីឯក្នុងឆ្នាំ 2022 វិញ អត្រារបស់អនុបាតផលធៀបនៃបំណុលនិងទ្រព្យសកម្មនេះបានធ្លាក់ចុះមកនៅសល់ 85% ដែលបានន័យថារាល់ទ្រព្យសកម្ម \$1 របស់ធនាគារត្រូវការប្រើប្រាស់បំណុលតែ 0.85 ដងប៉ុណ្ណោះនៅក្នុងឆ្នាំមួយនេះ។

សេចក្តីសន្និដ្ឋាន៖ តាមរយៈការវាយតម្លៃទៅលើអនុបាតមួយនេះ យើងអាចសន្និដ្ឋានបានធនាគារមួយនេះមិនសូវពឹងផ្អែកទៅលើបំណុលរបស់ខ្លួនប៉ុន្មានឡើយ ព្រោះតាមរយៈអនុបាតបំណុលធៀបនឹងទ្រព្យសកម្មរបស់ធនាគារមួយនេះ យើងឃើញថានៅចន្លោះឆ្នាំ 2020 ទៅឆ្នាំ 2021 វាគ្រាន់តែអាចរក្សាតម្លៃរបស់ខ្លួនបានដដែលប៉ុណ្ណោះ។ ហើយបើមើលនៅក្នុងអំឡុងឆ្នាំ 2021 និងឆ្នាំ 2022 វិញ អនុបាតមួយនេះក៏បានធ្លាក់ចុះបន្តិចវិញទៀតមកនៅសល់ត្រឹមចំនួន 2%ប៉ុណ្ណោះ។

៣.២.៣.៥. អនុបាតសមត្ថភាពក្នុងការទូទាត់ការប្រាក់ (Time Interest Earned)

តារាងទី១២ ៖ ការវិភាគជាភាគរយទៅលើអនុបាតអនុបាតសមត្ថភាពក្នុងការទូទាត់ការប្រាក់របស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០២០-២០២២។

$$\text{Time Interest earned in \%} = \frac{\text{EBIT} \times 100}{\text{Interest expense}}$$

Time interest earned in %				
Year	Earnings Before Interest and Tax	Interest expense	Equity Multiplier	Change
2020	247,862,347	58,991,424	420%	
2021	327,516,745	62,805,959	521%	101.31%
2022	429,896,481	91,580,099	469%	-52.05%

- នៅក្នុងឆ្នាំ 2020 អនុបាតនៃសមត្ថភាពក្នុងការទូទាត់ការប្រាក់របស់ធនាគារមួយនេះគឺមានចំនួនស្មើនឹង 420% ដែលជាការបង្ហាញថា ធនាគារមានសមត្ថភាពនៅក្នុងការទូទាត់ការប្រាក់រហូតដល់ទៅ 4.20 ដងណោះ។
- អនុបាតនៃសមត្ថភាពក្នុងការទូទាត់ការប្រាក់របស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ នៅក្នុងឆ្នាំ 2021 ក៏នៅតែបន្តកើនឡើងជាបន្តទៀតរហូតដល់ទៅ 521% ដែលមានន័យថា សមត្ថភាពក្នុងការទូទាត់ការប្រាក់របស់ធនាគារ ABA បានកើនឡើងរហូតដល់ទៅ 5.21 ដងណោះ។
- ប៉ុន្តែការកើនឡើងនេះក៏ត្រូវបានបញ្ចប់ នៅពេលដែលសមត្ថភាពក្នុងការទូទាត់ការប្រាក់របស់ធនាគារមួយនេះបានថយចុះមកវិញ ដែលចុះមកសល់ត្រឹមអត្រា 469% ដែលបានបញ្ជាក់ថា ធនាគារមានសមត្ថភាពនៅក្នុងការទូទាត់ការប្រាក់បានត្រឹមតែ 4.69 ដងប៉ុណ្ណោះនៅក្នុងឆ្នាំ 2022។

សេចក្តីសន្និដ្ឋាន៖ តាមរយៈការបកស្រាយអនុបាតខាងលើនេះ យើងអាចទាញការសន្និដ្ឋានបានថា ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ មានសមត្ថភាពនៅក្នុងការទូទាត់ការប្រាក់របស់ខ្លួនបានល្អ ព្រោះតាមរយៈពេលពីរឆ្នាំ ចន្លោះឆ្នាំ 2020 និងឆ្នាំ2021 យើងឃើញថាធនាគារមានការរីកចម្រើនផ្នែកការប្រាក់នេះពិតមែន ទោះបីជាមានការធ្លាក់ចុះបន្តិចក្នុងឆ្នាំ 2022 ដែលជាឆ្នាំមិនទាន់សាបរលាបអស់នូវជម្ងឺ COVID-19 ក៏យើងឃើញថា ការធ្លាក់ចុះនេះមិនមានសភាពធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះទេ។

៣.២.៣.៦. អនុបាតប្រាក់ចំណេញដុល (Profit Margin)

តារាងទី១៣ ៖ ការវិភាគជាភាគរយទៅលើអនុបាតប្រាក់ចំណេញដុលនៃមូលធនរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០២០-២០២២។

$$\text{Profit Margin in \%} = \frac{\text{Net Income X 100}}{\text{Net Revenue}}$$

Profit Margin in %				
Year	Net income	Net Revenue	Equity Multiplier	Change
2020	151,408,149	398,614,046	38%	
2021	212,024,178	513,999,271	41%	3.27%
2022	262,278,237	648,381,232	40%	-0.80%

- ក្នុងឆ្នាំ 2020 យើងបានគណនាឃើញថា អនុបាតចំណេញដុលរបស់សហគ្រាសមួយនេះមានអត្រាស្មើនឹង 38% ដែលស្មើនឹងសហគ្រាសអាចទទួលបានប្រាក់ចំណេញចំនួន 0.38% ពីប្រាក់ចំណូលរបស់ខ្លួនក្នុង \$1 ។
- អនុបាតចំណេញដុលរបស់សហគ្រាសមួយនេះនៅតែបន្តកើនឡើងទៅមុខជាបន្តទៀត ដោយយើងអាចសង្កេតឃើញបានថា នៅក្នុងឆ្នាំ 2021 ធនាគារ ABA មានអត្រាដល់ទៅចំនួន 41% ជាអត្រាដែលលើសពីឆ្នាំមុន ដែលបានសេចក្តីថា ធនាគារអាចទទួលបានប្រាក់ចំណេញដុលចំនួន 0.41 ពីប្រាក់ចំណូលរបស់ខ្លួនក្នុងប្រាក់ \$1 ។
- និងចុងក្រោយគឺឆ្នាំ 2022 យើងសង្កេតឃើញថាអនុបាតចំណេញដុលរបស់ធនាគារមួយនេះបានធ្លាក់ចុះអស់មួយភាគរយ មកនៅ 40% វិញ មានន័យថាធនាគារទទួលបាននូវប្រាក់ចំណេញដុលរបស់ខ្លួនចំនួន 0.៤០ ដងពីចំណូលរបស់ខ្លួននៅក្នុងប្រាក់ \$1 ។

សេចក្តីសន្និដ្ឋាន៖ បើតាមរយៈការវិភាគនិងគណនាខាងលើនេះ យើងអាចសង្កេតឃើញថាអនុបាតចំណេញដុលរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ពិតជាមានសមត្ថភាពក្នុងការទាញយកផលចំណេញពីប្រាក់ចំណូលរបស់ខ្លួនបានល្អ ព្រោះទោះជាមានការធ្លាក់ចុះនៅក្នុងឆ្នាំ 2022 ចំនួនមួយភាគរយក៏ពិតមែន តែបើប្រៀបជាមួយនឹងការកើនឡើងក្នុងឆ្នាំ 2021 ចំនួននៃការធ្លាក់ចុះមួយភាគរយនេះពិតជាតិចជាងច្រើនជាមួយនិងចំនួនដែលបានកើនឡើង។

៣.៣. ចំណុចខ្លាំង

ក្រោយពីបានធ្វើការសិក្សា និងប្រើប្រាស់ឧបករណ៍នានាទៅលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុមួយនេះ ខ្ញុំអាចធ្វើការសំយោគទិន្នន័យពីចំណុចខ្លាំងរបស់ធនាគារបានដូចខាងក្រោម៖

- ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ជាធនាគារដែលកំពុងតែមានភាពពេញនិយមខ្លាំងក្នុងការប្រើប្រាស់ពីសំណាក់អតិថិជន
- ជាធនាគារដែលមានការរីកចម្រើន លូតលាស់ទៅមុខបានយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ដែលអាចវិវត្តខ្លួនឱ្យក្លាយទៅជាធនាគារដែលឈានមុខគេ និងមានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។
- ធនាគារចេះចាប់យកឱកាសក្នុងការវាយលុកទីផ្សារដោយការបង្កើតអេហ្វឺតអេហ្វឺតស៊ីប្លែក ជាមួយនិងសេវាកម្មការដកប្រាក់ចេញ និងដាក់ប្រាក់ចូល តាមទូរស័ព្ទពីចម្ងាយ ជៀសវាងការជួបផ្ទាល់នៅក្នុងអំឡុងពេលស្ថានភាពជម្ងឺ COVID-19 ដ៏អាក្រក់បានកើតឡើង។
- បើតាមការវិភាគរបាយការណ៍ហិរញ្ញវត្ថុរយៈពេលបីឆ្នាំមកនេះ យើងឃើញថាធនាគារមួយនេះពិតជាអាចរកប្រាក់ចំណូលនិងប្រាក់ចំណេញពីការប្រាក់បានយ៉ាងល្អ ព្រោះបើតាមការសង្កេតទៅលើរយៈពេលបីឆ្នាំចុងក្រោយនេះឃើញថា ការកើនឡើងពីប្រាក់ចំណូលនិងប្រាក់ចំណេញពីការប្រាក់នេះគឺមានសភាពខ្ពស់ជាងការធ្លាក់ចុះ។
- យើងក៏សង្កេតឃើញថាធនាគារមួយនេះមានការកើនឡើងខាងផ្នែកទ្រព្យសកម្ម ដែលអាចសបញ្ជាក់ឱ្យឃើញថាមានការរីកចម្រើន ព្រមទាំងអាចរក្សាលំនឹងតុល្យភាពរបស់ខ្លួនបានយ៉ាងល្អទាំងទ្រព្យសកម្មនិងមូលធននៅក្នុងធនាគារមិនឱ្យមានការធ្លាក់ចុះ ទោះជាគ្មានការកើនឡើងក៏ដោយ។
- តាមរយៈ Debt to Assets យើងអាចសម្គាល់ឃើញថា ធនាគារ ABA មិនសូវពឹងផ្អែកទៅលើបំណុលរបស់ខ្លួនប៉ុន្មានទេ ព្រោះឃើញមានការធ្លាក់ចុះបន្តិចក្នុងឆ្នាំ 2022។
- អំឡុងពេលមានជម្ងឺរាតត្បាតធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង ធនាគារមួយនេះរំបែបជានៅតែអាចរកប្រាក់ចំណេញដុលរបស់ខ្លួនបានដដែរ ទោះជាមានឆ្នាំខ្លះមានការធ្លាក់ចុះតែវាក៏មិនអាចប្រៀបធៀបនិងការកើនឡើងរបស់ធនាគារមួយនេះបានដែរ។
- សរុបមក ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ពិតជាមានផែនការ គោលដៅព្រមទាំងយុទ្ធសាស្ត្រ ដែលអាចជួយធ្វើឱ្យធនាគារមានការរីកចម្រើន និងមានសមត្ថភាពក្នុងការចម្រាញ់យកផលចំណេញចេញពីប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនបានយ៉ាងល្អប្រសើរ។

៣.៤. ចំណុចខ្សោយ

- ទាក់ទងទៅនឹងទ្រព្យសកម្មរបស់ធនាគារគឺមិនសូវមានភារកិច្ចចម្រើន ឆ្នាំខ្លះយើងសង្កេតឃើញថាមានការកើនឡើងបានត្រឹមមួយភាគរយ ឆ្នាំខ្លះទៀតគឺមិនមានការកើនឡើងទាល់តែសោះតែម្តង។
- មូលធននៅក្នុងធនាគារនេះក៏ដូចគ្នា បើតាមការវិភាគទៅលើអនុបាតបានផលត្រឡប់មកវិញនៃមូលធនម្ចាស់របស់ធនាគារមួយនេះ ឃើញថាមិនមានការប្រែប្រួលសោះក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដែលអាចបញ្ជាក់ឱ្យឃើញថាមូលធនក្នុងធនាគារមួយនេះនៅមានកម្រិត និងមិនមានការរីកចម្រើន។
- តាមរយៈ Time interest earned យើងឃើញថាមានការធ្លាក់ចុះនៅមួយឆ្នាំចុងក្រោយនេះ។
- ក្នុងការគណនា Profit Margin វិញ យើងសម្គាល់ឃើញថា គឺមានការធ្លាក់ចុះចំនួនមួយភាគរយ នៅមួយឆ្នាំចុងក្រោយនេះដូចគ្នា។

**សេចក្តីសន្និដ្ឋាន
និងការផ្តល់អនុសាសន៍**

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

សេចក្តីសន្និដ្ឋាន

ក្រោយពីធ្វើការសិក្សាស្រាវជ្រាវពាក់ព័ន្ធជាមួយនឹងប្រធានបទ ការវិភាគទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ រួចមកយើងអាចសង្កេតឃើញថាមានចំណុចគួរឱ្យកត់សម្គាល់មួយចំនួន បើយើងក្រឡេកទៅមើលស្ថានភាពទូទៅនិងសមិទ្ធផលរបស់សហគ្រាសយើងនឹងសង្កេតឃើញថា ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ពិតជាធនាគារមួយក្នុងចំណោមធនាគារដែលឈានមុខគេនៅក្នុងប្រទេស កម្ពុជាមែនដោយក្នុងកំឡុងពេលជាង២០ឆ្នាំដែលមានវត្តមាននៅប្រទេសកម្ពុជាធនាគារនេះបានកសាងកេរ្តិ៍ឈ្មោះ និងបានទទួលពានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីសំណាក់ ស្ថាប័នជាតិ អន្តរជាតិ ស្ថាប័នរដ្ឋនិងទស្សនាវដ្តីជាច្រើន បន្ថែមពីនេះទៀតយើងក៏អាចសង្កេតឃើញថាការរីកចម្រើនរបស់ធនាគារ ការរីកដុះដាលដ៏មានសក្តានុពលនៃការបើកសាខាថ្មីរបស់ធនាគារនិងទូរATMក៏មានការកើនឡើងដ៏គួរឱ្យកត់សម្គាល់មួយផងដែរ។ លើសពីនេះទៅទៀតនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក្រោយការធ្វើទំនើបកម្មរបស់សហគ្រាស បានធ្វើឱ្យប្រជាប្រិយភាពរបស់ធនាគារកើនឡើងមួយកម្រិតទៀតពោលគឺការបង្កើតនូវកម្មវិធីទូរស័ព្ទដៃ "ABA Mobile App" និងការធ្វើទំនើបកម្មទៅលើសាខារបស់ធនាគារវេនព្រឹកនិងយប់ជាច្រើនកន្លែងផងដែរ។ បើសិនជាយើងក្រឡេកទៅមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារចាប់ពីឆ្នាំ ២០២០ដល់ឆ្នាំ២០២២វិញយើងសង្កេតឃើញបានថាស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមានភាពវិជ្ជមាន។ ហើយយើងក៏អាចសង្កេតឃើញបានថាទ្រព្យសកម្មរបស់សហគ្រាសគឺមានកំណើនជាប្រចាំហើយសុខុមាលភាពនៃប្រតិបត្តិការណ៍នានា ក្នុងរបាយការណ៍លទ្ធផលរបស់សហគ្រាសក៏មានភាពល្អប្រសើរ។ បន្ថែមពីនេះ កំណើននៃចំណេញដុលរបស់សហគ្រាសក៏មានការកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។

ការផ្តល់អនុសាសន៍

ក្រោយពីយើងបានសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹង ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងបានស្វែងយល់ ខ្លះៗចំណុចខ្លាំង ចំណុចខ្សោយ របស់សហគ្រាស ខ្ញុំបាទសូមបញ្ចេញមតិយោបល់បន្តិចបន្តួចពាក់ព័ន្ធនឹង ដំណើរការរបស់សហគ្រាស៖

- គួរតែមានការពង្រឹងទាក់ទងទៅនឹងទ្រព្យសកម្មរបស់ធនាគារឱ្យមានភាពរីកចម្រើនឱ្យខ្លាំងជាងឆ្នាំមុនៗ
- ចំណែកឯមូលធនម្ចាស់របស់ធនាគារមួយនេះក៏មិនមានការប្រែប្រួលដែរ ដូចនេះគួររកវិធីសាស្ត្រពង្រឹងទៅ លើមូលធនមួយនេះឱ្យបានល្អ
- ចំពោះ Time interest earned ក៏គួរតែពង្រឹងកុំឱ្យមានការធ្លាក់ចុះដូចឆ្នាំមុនទៀត
- ចុងក្រោយគឺ Profit Margin វិញក៏គួរតែរកវិធីសាស្ត្រកុំឱ្យមានការធ្លាក់ចុះដូចនៅក្នុងឆ្នាំ ២០២២ ទៀត ព្រោះវាប៉ះពាល់ក្នុងការទាញយកផលចំណេញពីប្រាក់ចំណូលដុលររបស់ខ្លួន។

ឯកសារយោង

ឯកសារយោង

+ ឯកស្រង់ចេញពីសៀវភៅ

- John J. Wild, *Principles of Accounting* [គោលការណ៍គណនេយ្យ], 4th Edition (The McGraw-Hill Company, Inc., 2008), P22-P24
- ប៊ុន សុន្ទរា និងប៊ុនសុន្ទរង្គ., [គណនេយ្យកម្រិតមធ្យម], (២០១៥). P80
- ក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ, *ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូចនិងមធ្យម*, កែសម្រួល, (2013)
- Kimmel, Paul. D. Weygandt Jerry. J. & Kieso, Donald. E., *Accounting Principle* [គោលការណ៍គណនេយ្យ], (2006), P70
- Prum Sokun., *Financial Management* [ការគ្រប់គ្រងហិរញ្ញវត្ថុ]

+ ឯកស្រង់ចេញពីគេហទំព័រ

- <https://www.worldbank.org/km/country/cambodia/publication/cambodia-economic-update-december-2022-navigating-global-economic-headwinds>
- <https://khemsarith.wordpress.com/2016/10/05>
- <https://khemsarith.wordpress.com>
- <https://www.zoho.com/books/guides/what-is-an-income-statement.html>
- [zoho.com/books/guides/balance-sheet.html/amp](https://www.zoho.com/books/guides/balance-sheet.html/amp)
- <https://km.warbletoncouncil.org/informacion-financiera-2791#menu-2>
- <https://www.linkedin.com/pulse/benefits-financial-analysis-qadeer-ahmed-cgma-cima-mba>
- <https://www.investopedia.com/terms/h/horizontalanalysis>
- <https://www.ababank.com/km/aba-24-7/>
- <https://www.ababank.com/km/self-banking/atm-service/easy-cash-atm-network/>
- <https://www.eurocham-cambodia.org/member/32/ABA-Bank-solutions>
- <https://www.ababank.com/aba-locator/map-en.html>
- <https://www.ababank.com/aba-locator/map-en.html>
- <https://corporatefinanceinstitute.com/resources/accounting/common-size-analysis/>

အပူပေးစနစ်

ឧបសម្ព័ន្ធទី ១៖ របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន ចេញថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ជន់ ២០២២

STATEMENT OF PROFIT OR LOSS AND OTHER COMPREHENSIVE INCOME

FOR THE YEAR ENDED 31 DECEMBER 2020

	Note	Year ended 31 December 2020		Year ended 31 December 2019	
		US\$	KHR'000	US\$	KHR'000
Interest income	22	354,791,877	1,446,486,483	273,280,124	1,108,150,902
Interest expense	22	(58,991,424)	(240,508,036)	(50,986,374)	(206,749,747)
Net interest income		295,800,453	1,205,978,447	222,293,750	901,401,155
Fee and commission income	23	40,439,052	164,870,015	31,684,542	128,480,818
Fee and commission expense	23	(16,108,850)	(65,675,781)	(13,905,227)	(56,385,695)
Net fee and commission income		24,330,202	99,194,234	17,779,315	72,095,123
Other operating income	24	3,383,117	13,792,968	1,702,893	6,905,231
Personnel expenses	25	(71,914,067)	(293,193,651)	(57,847,295)	(234,570,781)
Operating expenses	26	(29,411,234)	(119,909,601)	(24,801,512)	(100,570,131)
Depreciation and amortisation	27	(19,619,284)	(79,987,821)	(14,714,186)	(59,666,024)
Operating profit		202,569,187	825,874,576	144,412,965	585,594,573
Net impairment losses on financial assets	28	(13,698,264)	(55,847,822)	(2,120,225)	(8,597,512)
Profit before tax		188,870,923	770,026,754	142,292,740	576,997,061
Income tax expense	12(c)	(37,462,774)	(152,735,730)	(14,881,364)	(60,343,931)
Profit for the year		151,408,149	617,291,024	127,411,376	516,653,130
Other comprehensive income		-	(22,385,715)	-	13,278,498
Total comprehensive income for the year		151,408,149	594,905,309	127,411,376	529,931,628
Profit attributable to shareholders		151,408,149	617,291,024	127,411,376	516,653,130
Total comprehensive income attributable to shareholders		151,408,149	594,905,309	127,411,376	529,931,628

The accompanying notes from pages 54 to 117 form an integral part of these financial statements.

- ដកស្រង់ចេញពីគេហទំព័រ៖

https://www.ababank.com/fileadmin/user_upload/Annual Reports/ABA Bank Annual Report 2022-EN.pdf

ឧបសម្ព័ន្ធទី ២៖ របាយការណ៍ហិរញ្ញវត្ថុធនាគារ វឌ្ឍនៈ រោង ចំណាត់ ២០២០ ដល់ ២០២២

STATEMENT OF FINANCIAL POSITION

AS AT 31 DECEMBER 2022

	Note	31 December 2022		31 December 2021	
		US\$	KHR Million	US\$	KHR Million
ASSETS					
Cash on hand	4	461,874,069	1,901,536	478,829,834	1,950,753
Balances with the NBC	5	1,384,213,047	5,698,805	1,353,953,769	5,516,008
Balances with other banks	6	483,070,473	1,988,801	557,456,114	2,271,076
Loans to customers	7	6,448,799,797	26,549,709	5,278,989,596	21,506,604
Investment securities	8	34,942,747	143,859	36,839,675	150,085
Property and equipment	9	66,067,387	271,999	47,643,783	194,101
Right-of-use assets	10	57,064,305	234,934	39,893,238	162,525
Intangible assets	11	16,296,439	67,092	15,887,348	64,725
Deferred tax assets	12(b)	-	-	10,875,555	44,307
Other assets	13	79,488,417	327,254	40,691,482	165,777
TOTAL ASSETS		9,031,816,681	37,183,989	7,861,060,394	32,025,961
LIABILITIES					
Deposits from banks and other financial institutions	14	142,662,081	587,340	95,531,742	389,196
Deposits from customers	15	7,210,953,614	29,687,496	6,208,198,343	25,292,200
Debt securities in issue	16	-	-	21,310,996	86,821
Borrowings	17	68,358,368	281,431	197,399,626	804,206
Subordinated debts	18	121,045,397	498,344	148,027,962	603,066
Current tax liabilities	12(a)	47,388,978	195,100	46,957,236	191,304
Lease liabilities	19	60,411,883	248,716	42,463,355	172,996
Deferred tax liabilities	12(b)	7,030,085	28,943	-	-
Other liabilities	20	61,875,549	254,742	51,358,645	209,236
TOTAL LIABILITIES		7,719,725,955	31,782,112	6,811,247,905	27,749,025
EQUITY					
Share capital	21	660,000,000	2,717,220	520,000,000	2,118,480
Regulatory reserves	22	117,119,294	482,180	43,637,909	177,781
Retained earnings		534,971,432	2,168,158	486,174,580	1,970,931
Currency translation differences		-	34,319	-	9,744
TOTAL EQUITY		1,312,090,726	5,401,877	1,049,812,489	4,276,936
TOTAL LIABILITIES AND EQUITY		9,031,816,681	37,183,989	7,861,060,394	32,025,961

The accompanying notes from pages 43 to 102 form an integral part of these financial statements.

- ដកស្រង់ចេញពីគេហទំព័រ៖

https://www.ababank.com/fileadmin/user_upload/Annual Reports/ABA Bank Annual Report 2022-EN.pdf

ឧបសម្ព័ន្ធទី ៣៖ របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន វឌ្ឍនៈ រោង ចំណាត់ ២០២០ ដល់ ២០២២

STATEMENT OF PROFIT OR LOSS AND OTHER COMPREHENSIVE INCOME

FOR THE YEAR ENDED 31 DECEMBER 2022

	Note	Year ended 31 December 2022		Year ended 31 December 2021	
		US\$	KHR Million	US\$	KHR Million
Interest income	23	570,837,305	2,333,012	454,543,953	1,849,085
Interest expense	23	(91,580,099)	(374,288)	(62,805,959)	(255,495)
Net interest income		479,257,206	1,958,724	391,737,994	1,593,590
Fee and commission income	24	71,617,717	292,702	53,326,594	216,933
Fee and commission expense	24	(27,659,831)	(113,046)	(20,262,189)	(82,427)
Net fee and commission income		43,957,886	179,656	33,064,405	134,506
Other operating income	25	5,926,210	24,220	6,128,724	24,932
Personnel expenses	26	(98,756,492)	(403,618)	(84,630,129)	(344,275)
Depreciation and amortisation	27	(23,503,694)	(96,060)	(19,000,585)	(77,294)
Operating expenses	28	(41,565,653)	(169,879)	(32,789,403)	(133,387)
Net impairment losses on financial assets	29	(26,999,081)	(110,345)	(29,800,220)	(121,227)
Profit before tax		338,316,382	1,382,698	264,710,786	1,076,845
Income tax expense	12(c)	(76,038,145)	(310,768)	(52,686,608)	(214,329)
Profit for the year		262,278,237	1,071,930	212,024,178	862,516
Other comprehensive income		-	24,575	-	11,909
Total comprehensive income for the year		262,278,237	1,096,505	212,024,178	874,425

The accompanying notes from pages 43 to 102 form an integral part of these financial statements.

- ដកស្រង់ចេញពីគេហទំព័រ៖

https://www.ababank.com/fileadmin/user_upload/Annual Reports/ABA Bank Annual Report 2022-EN.pdf

ឧបសម្ព័ន្ធទី ៤៖ របាយការណ៍ហិរញ្ញវត្ថុធនាគារ វិជ្ជាប័ណ្ណ រោងចក្រ ធានារ៉ាប់រង រោងចក្រ ចំណាត់ថ្នាក់ ២០២០ ដល់ ២០២២

STATEMENT OF FINANCIAL POSITION

AS AT 31 DECEMBER 2022

	Note	31 December 2022		31 December 2021	
		US\$	KHR Million	US\$	KHR Million
ASSETS					
Cash on hand	4	461,874,069	1,901,536	478,829,834	1,950,753
Balances with the NBC	5	1,384,213,047	5,698,805	1,353,953,769	5,516,008
Balances with other banks	6	483,070,473	1,988,801	557,456,114	2,271,076
Loans to customers	7	6,448,799,797	26,549,709	5,278,989,596	21,506,604
Investment securities	8	34,942,747	143,859	36,839,675	150,085
Property and equipment	9	66,067,387	271,999	47,643,783	194,101
Right-of-use assets	10	57,064,305	234,934	39,893,238	162,525
Intangible assets	11	16,296,439	67,092	15,887,348	64,725
Deferred tax assets	12(b)	-	-	10,875,555	44,307
Other assets	13	79,488,417	327,254	40,691,482	165,777
TOTAL ASSETS		9,031,816,681	37,183,989	7,861,060,394	32,025,961
LIABILITIES					
Deposits from banks and other financial institutions	14	142,662,081	587,340	95,531,742	389,196
Deposits from customers	15	7,210,953,614	29,687,496	6,208,198,343	25,292,200
Debt securities in issue	16	-	-	21,310,996	86,821
Borrowings	17	68,358,368	281,431	197,399,626	804,206
Subordinated debts	18	121,045,397	498,344	148,027,962	603,066
Current tax liabilities	12(a)	47,388,978	195,100	46,957,236	191,304
Lease liabilities	19	60,411,883	248,716	42,463,355	172,996
Deferred tax liabilities	12(b)	7,030,085	28,943	-	-
Other liabilities	20	61,875,549	254,742	51,358,645	209,236
TOTAL LIABILITIES		7,719,725,955	31,782,112	6,811,247,905	27,749,025
EQUITY					
Share capital	21	660,000,000	2,717,220	520,000,000	2,118,480
Regulatory reserves	22	117,119,294	482,180	43,637,909	177,781
Retained earnings		534,971,432	2,168,158	486,174,580	1,970,931
Currency translation differences		-	34,319	-	9,744
TOTAL EQUITY		1,312,090,726	5,401,877	1,049,812,489	4,276,936
TOTAL LIABILITIES AND EQUITY		9,031,816,681	37,183,989	7,861,060,394	32,025,961

The accompanying notes from pages 43 to 102 form an integral part of these financial statements.

- ជកស្រង់ចេញពីគេហទំព័រ៖

https://www.ababank.com/fileadmin/user_upload/Annual Reports/ABA Bank Annual Report 2022-EN.pdf

ឧបសម្ព័ន្ធទី ៥៖ ព័ត៌មានពាក់ព័ន្ធជាមួយនឹងសហគ្រាស

- សមិទ្ធផលសហគ្រាសសម្រេចបាន



2023

The third consecutive “Domestic Retail Bank in Cambodia” title from the Asian Banking and Finance magazine. ABA Bank's consistent growth and dedication to innovation have solidified its position as a leading institution in Cambodia's banking sector. The bank's commitment to launching innovative financial products and services, even in the face of global economic challenges, has been recognized by the judging panel of Asian Banking and Finance.



2023

The tenth consecutive prestigious "Best Bank in Cambodia" title from Euromoney, one of the world's most prominent and trustworthy financial magazines. The recognition is a testament to ABA Bank's continued dedication to excellence and customer satisfaction. Euromoney applauded ABA's commitment to providing innovative banking solutions, solid expansion strategies, and remarkable growth in the Cambodian market.



2023

The ninth consecutive “Best Bank in Cambodia” accolade from the Global Finance magazine. This prestigious award was bestowed to ABA for our strong performance in the market and dedication to meeting the needs of our customers. The judges of Global Finance praised ABA for its exceptional performance over the year, highlighting major recent developments.



Cambodia's Bank of the Year 2022 award from The Banker magazine. ABA Bank was highly praised for overhauling its consumer banking services and its strategic focus on innovative technologies and digital services.



The "Best Bank for Digital Solutions in Cambodia 2022" award from Asiamoney, the regional arm of the reputable international financial magazine Euromoney. The award from Asiamoney was bestowed to ABA for the Bank's digital banking transformation and strategic focus on providing innovative banking experiences to its customers.



The second consecutive "Domestic Retail Bank in Cambodia" title from the Asian Banking and Finance magazine. The award is bestowed on ABA for the recent significant enhancement and improvement of its digital banking platform and constant expansion of the physical and self-banking network. The experts praise ABA's remarkable achievements during the year and the development of its services to bring convenient and innovative banking solutions to its customers.



Best Bank in Cambodia 2022 award from the Euromoney magazine. The ninth consecutive title confirms ABA's position as Cambodia's leading bank and largest provider of retail banking. Euromoney applauded ABA for its innovative banking solutions, solid expansion, and remarkable growth. The decision of the judging panel is also supported by ABA's recent significant development and enhancement of its digital state-of-the-art platform.



The eighth consecutive "Best Bank in Cambodia" accolade from the Global Finance magazine. The judges of Global Finance recognized ABA Bank for carefully attending its customers' needs in the market and accomplishing strong results each year while laying the foundations for future success – all during the two-year global pandemic.



The “Best Domestic Bank in Cambodia 2021” award is bestowed on ABA Bank by Asiamoney, the regional arm of the international financial magazine Euromoney. The title signifies ABA’s position as a well-rounded leader in the country’s banking and finance industry. The experts praise ABA for its strategic focus on innovations, standout position in the local market, the boost of the local eCommerce sector, and efforts to meet its customers’ needs – all in the context of the Covid pandemic.



Bank of the Year 2021 in Cambodia by The Banker, the world’s premier financial magazine. The award recognizes ABA Bank’s strategic focus on innovative technologies and digital products and services, significant efforts to increase financial inclusion, and solid growth in the market.



“Best Bank in Cambodia 2021” title by the Euromoney magazine. The eighth consecutive award recognizes the Bank’s leadership in digital finances initiatives, advancement of its mobile banking app, expansion of its self-banking network, and other important accomplishments.



ABA Bank is named the “Domestic Retail Bank of the Year in Cambodia” at the Asian Banking and Finance magazine’s Retail Banking Awards 2021 for its improvement of digital banking platform used to serve customers as well as its network expansion in 2020.



The seventh consecutive “Best Bank in Cambodia” accolade from the Global Finance magazine. This top honor is given based on objective evaluation of ABA in a variety of factors including innovation in products, growth in assets and profitability, geographic reach, as well as on subjective criteria such as opinions from equity analysts, credit rating analysts, and others involved in the industry around the world.

2020



ABA Bank is named the “Domestic Retail Bank of the Year in Cambodia” at the Asian Banking and Finance magazine’s Retail Banking Awards 2021 for its improvement of digital banking platform used to serve customers as well as its network expansion in 2020.



“Best Bank in Cambodia 2021” title by the Euromoney magazine. The eighth consecutive award recognizes the Bank’s leadership in digital finances initiatives, advancement of its mobile banking app, expansion of its self-banking network, and other important accomplishments.



The seventh consecutive “Best Bank in Cambodia” accolade from the Global Finance magazine. This top honor is given based on objective evaluation of ABA in a variety of factors including innovation in products, growth in assets and profitability, geographic reach, as well as on subjective criteria such as opinions from equity analysts, credit rating analysts, and others involved in the industry around the world.

• ធនាគារដែលជាដៃគូសហការណ៍ជាមួយសហគ្រាស



Currency	Correspondent Bank Name	Swift Code
USD	JPMorgan Chase Bank National Association, USA	CHASUS33
USD	Standard Chartered Bank, USA	SCBLUS33
USD	Standard Chartered Bank (Singapore) Limited	SCBLSG22
USD	Woori Bank, South Korea	HVBKRRSE
USD	Kookmin Bank, South Korea	CZNBKRSE
USD	KEB Hana Bank, South Korea	KOEXKRSE
USD	DBS Bank, Singapore	DBSSSGSG
USD	Oversea-Chinese Banking Corporation Limited, Singapore	OCBCSGSG
USD	Joint Stock Commercial Bank for Foreign Trade of Vietnam, Vietnam	BFTVNVX
VND	Joint Stock Commercial Bank for Foreign Trade of Vietnam, Vietnam	BFTVNVX
CAD	National Bank of Canada, Canada	BNOCMMINT
USD	National Bank of Canada, Canada	BNOCMMINT
EUR	National Bank of Canada, Canada	BNOCMMINT
EUR	Commerzbank AG, Germany	COBADEFF
GBP	Standard Chartered Bank, UK	SCBLGB2L
SGD	DBS Bank, Singapore	DBSSSGSG
CNY	China Construction Bank Corporation, China	PCBCCNBJGPS
THB	Standard Chartered Bank (Thai), Thailand	SCBLTHBX
THB	KasikornBank Public Company Limited, Thailand	KASITHBK
KRW	Woori Bank, South Korea	HVBKRRSE
AUD	JPMorgan Chase Bank National Association, Australia	CHASAU2X
JPY	Sumitomo Mitsui Banking Corporation, Japan	SMECJPJT

• ឧបសម្ព័ន្ធទី ៦៖ សាខារបស់សហគ្រាស

Branch Network

BRANCH NETWORK

HEAD OFFICE

No. 141, 146, 148, 148ABCD and 162A, Preah Sihanouk Blvd, No.15 and 153ABC, Street 278, and No.171, Street Preah Trasak Paem, Sangkat Boeung Keng Kang 1, Khan Boeung Keng Kang, Phnom Penh, Kingdom of Cambodia

1 800 203 203 (Toll-free) info@ababank.com P.O. Box 2277
 Fax: (+855) 23 216 333 www.ababank.com SWIFT: ABAKHPP

AEON Mall (Sen Sok City)	098 203 149	Kampong Speu	098 203 949	Operational Hall of Head Office	098 203 179	Siem Reap	098 203 829
AEON Mall (Mean Chey)	081 205 720	Kampot	098 203 959	Ou Baek K'am	098 203 799	Sihanoukville	098 203 899
Angk Snuol District	098 203 489	Kampong Tralach District	081 204 149	Pailin	081 204 659	S'ang District	098 203 369
Bakan District	081 204 209	Kandal Stueng District	098 203 619	Paoy Paet	098 203 019	Snuol District	098 203 099
Bati District	098 203 649	Kampong Cham	098 203 879	Pea Reang District	081 204 292	Soutr Nikom District	081 204 283
Battambang	098 203 839	Kampong Chhnang	098 203 039	Peam Ro District	098 203 629	Stade Chas	098 203 819
Baray District	098 203 739	Kampong Thom	098 203 429	Phsar Derm Thkov	098 203 689	Stoung District	081 204 355
Banteay Meanchey	098 203 759	Kep	081 205 707	Phsar Leu (Siem Reap)	098 203 679	Stung Mean Chey	098 203 889
Bavet	098 203 389	Kien Svay District	098 203 479	Preah Netr Preah District	081 204 262	Stung Treng	081 204 090
Borei Keyla	098 203 869	Koh Kong	081 204 123	Preah Vihear	081 204 590	Svay Chrum District	098 203 349
Central	098 203 199	Kaoh Thum District	081 204 186	Prey Chhor District	081 204 189	Svay Rieng	098 203 029
Central Market	098 203 979	Kratie	098 203 049	Prey Nob	081 204 297	Takeo	098 203 909
Chamkar Doung	098 203 579	Krong Siem Reap (Angkor)	098 203 089	Prey Veng	098 203 059	Takhmao	098 203 919
Chamkar Leu District	081 204 053	Mao Tse Tong	098 203 809	Pursat	098 203 969	Tboung Khmum	098 203 769
Chbar Ampov	098 203 929	Mondulkiri	081 204 567	Rattanakiri	098 203 499	Tmar Kol District	098 203 789
Chhuk District	098 203 729	Memot District	098 203 639	Russey Keo	098 203 659	Tram Kak District	098 203 709
Chraoy Chongvar	098 203 189	Mongkol Borei District	081 204 029	Saensokh	098 203 779	Toek Thla	098 203 849
Cheung Prey District	098 203 749	Mittapheap	081 204 307	Santhormok	098 203 469	Toul Kork	098 203 859
Chom Chao	098 203 939	Moung Ruessei District	098 203 459	Samdech Monireth	081 204 019	Toul Kork 2	098 203 637
Chaom Chau 2	081 204 420	Mukh Kampul District	098 203 159	Samdech Sothearos	098 203 983		
Chaom Chau 3	081 205 721	Oddar Meanchey	081 204 693	Samraong Kraom	081 205 735		
Independence Monument	098 203 001	Odongk District	098 203 379	Samraong Tong District	098 203 719		

- ដកស្រង់ចេញពីគេហទំព័រ៖

<https://www.ababank.com/aba-locator/map-en.html>